

**AWIG-AWIG**

**DESA ADAT BINDU**



**DESA MEKAR BHUWANA, KECAMATAN ABIANSEMA**

**KABUPATEN BADUNG**

**2023.**

**WARSA 2023**



ហង់បង់ហ្សង់សិនមន្ត្រីពន្លឺហង់បង់ហ្សង់ហង់ហង់ហង់ហង់  
Awig-awig puniki manut ring bantang awig-awig sane anyar, sakemanten

Awig-awig puniki manut ring bantang awig-awig sane anyar, sakemanten

ស្កស្កហង់បង់ហ្សង់សិនមន្ត្រីពន្លឺហង់បង់ហ្សង់ហង់ហង់ហង់ហង់

suksman daging awig-awig janten pateh sakadi sane jati mula.

ហ្សង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់  
Mogi-mogi melarapan antuk ngelaksanayang awig-awig puniki

Mogi-mogi melarapan antuk ngelaksanayang awig-awig puniki

ទំព្រឹក្សាហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់ហង់

titiang krama Desa Adat Bindu presida saling asah, asih, asuh tur nemu


ភេតដំបៅ

jagadhita.

ក្លាសង់សង់សង់ក្លាសង់សង់សង់ក្លាសង់សង់សង់ក្លាសង់សង់សង់

Om Santih, Santih, Santih Om.

គោលការណ៍នៃគ្រួសារនៃសហគមន៍  
**KASUKSEMAN NIASA DESA ADAT BINDU**



តំរូវការ

**TEGES NIASA :**

ក្រុមប្រឹក្សា

1. Bucu lima

៖ គ្រួសារនៃសហគមន៍នៃសហគមន៍

: niasa dasar Negara Republik Indonesia

”បក្សាសិប”

“Pancasila”

ក្រុមប្រឹក្សា

(2) Windu

៖ បក្សាសិបនៃសហគមន៍

: pakayun krama Desa Adat Bindu sane

ໂຄງກິນໍ່

nemu gelang.

໘) ບູມາ

ໜ້າສຳນຸນກິນໍ່

3. Padmasana

: niasa linggih Ida Sang Hyang Widhi Wasa

ບາກກິນໍ່ສຳນຸນກິນໍ່

peragayang Sang Hyang Sadha Siwa.

໑) ສິນິສິ

ໜ້າສຳນຸນກິນໍ່

4. Keris

: niasa katajepan pakayun krama Desa

ອຸດົມກິນໍ່

Adat Bindu.

໑) ບຸກກິນໍ່ສຳນຸນກິນໍ່

(5) Padi pitulas galih : niasa pawilangan dadia sane wenten ring

ບາກກິນໍ່ສຳນຸນກິນໍ່

Desa Adat Bindu akehnyane 17 dadia.

໒) ສຳນຸນກິນໍ່

ໜ້າສຳນຸນກິນໍ່

(6) Kapas petang katih : niasa pepalihan prajuru Desa Adat Bindu.

໗) ສຳນຸນກິນໍ່

ໜ້າສຳນຸນກິນໍ່

(7) Gelang emas tigang katih : niasa paiketan tiga tempekan sane

ບາກກິນໍ່ສຳນຸນກິນໍ່

Wenten ring Desa Adat Bindu.

໘) ສຳນຸນກິນໍ່

8. Sesanti "paras-paros nyujur jagadhita" mateges sangkaning

ບາກກິນໍ່ສຳນຸນກິນໍ່

paras-paros tur gilik saguluk prasida ngemanggihang

ສຳນຸນກິນໍ່

kerahajengan ring Desa Adat.

**កង្ខំហមិកមិក្សត្ថយោធាធិត្ត**  
**BANTANG AWIG-AWIG DESA ADAT BINDU**

មុំធម្មតា		
MURDHA WAKYA .....		i
កសុកសេមនីយាសាធាធាធិត្ត		
KASUKSEMAN NIASA DESA ADAT BINDU.....		iii
កង្ខំហមិកមិក្សត្ថយោធាធិត្ត		
BANTANG AWIG-AWIG DESA ADAT BINDU .....		v
ឯកទ្រង ហរក្ខត្តិយោធាធាត		៧
SARGAH I ARAN LAN WEWIDANGAN DESA .....		1
ឯកទ្រង បមិកុកុហនាធាធិត្ត		៣
SARGAH II PAMIKUKUH LAN PATITIS .....		3
ឯកទ្រង ហមិកមិក្សត្ថយោធាធាត		៥
SARGAH III AWIG-AWIG, PARAREM MIWAH PERATURAN LIAN		
DESA .....		5
បញ្ញត្តិ ហិក្ខិត្តិយោធាធាធិត្ត		៩
Palet 1 Indik Awig-Awig Desa Adat Bindu...		5
បញ្ញត្តិ ហិក្ខិត្តិយោធាធាធិត្ត		៧
Palet 2 Indik Pararem Desa Adat Bindu.....		7
បញ្ញត្តិ ហិក្ខិត្តិយោធាធាធិត្ត		៩
Palet 3 Indik Peraturan Lian Desa Adat Bindu		8
ឯកទ្រង យុតិយោធាធាត		
SARGAH IV SUKERTHA TATA AGAMA/PARHYANGAN .....		9
បញ្ញត្តិ ហិក្ខិត្តិយោធាធាត		៧
Palet 1 Indik Dewa Yadnya.....		10

បញ្ជី ១	ហិរញ្ញវិស័យ	២២
Palet 2	Indik Pitra Yadnya .....	22
បញ្ជី ២	ហិរញ្ញវិស័យ	៣១
Palet 3	Indik Bhuta Yadnya.....	31
បញ្ជី ៣	ហិរញ្ញវិស័យ	៣៤
Palet 4	Indik Manusa Yadnya.....	34
បញ្ជី ៤	ហិរញ្ញវិស័យ	៣៦
Palet 5	Indik Rsi Yadnya.....	36

ឯកសារ  
SARGAH V

	ស្ករតាតាបាវង់	៤១
	SUKRETAN TATA PAWONGAN .....	41
បញ្ជី ១	ហិរញ្ញវិស័យ	៤១
Palet 1	Indik Krama.....	41
បញ្ជី ២	ហិរញ្ញវិស័យ	៤៧
Palet 2	Indik Pamucuk Desa .....	47
បញ្ជី ៣	ហិរញ្ញវិស័យ	៥៣
Palet 3	Indik Paruman .....	53
បញ្ជី ៤	ហិរញ្ញវិស័យ	៥៧
Palet 4	Indik Panyanggran Banjar .....	57
បញ្ជី ៥	ហិរញ្ញវិស័យ	៥៦
Palet 5	Indik Pawiwahan.....	56
បញ្ជី ៦	ហិរញ្ញវិស័យ	៦៣
Palet 6	Indik Sentana.....	63
បញ្ជី ៧	ហិរញ្ញវិស័យ	៦៧
Palet 7	Indik Nyapian .....	67

បញ្ជី ១៥	ហិណ្ឌូធម៌សាតិ	៧៧
Palet 8	Indik Warisan .....	73
បញ្ជី ១៦	ហិណ្ឌូធម៌ហេតុ	៧៧
Palet 9	Indik Pecalang .....	77
បញ្ជី ១៧	ហិណ្ឌូធម៌សិរិ	៧៧
Palet 10	Indik Wasitha .....	79
បញ្ជី ១៨	ហិណ្ឌូធម៌សិរិ	៧៧
Palet 11	Indik Krama Istri .....	79
បញ្ជី ១៩	ហិណ្ឌូធម៌សេកាតារូណ	៨០
Palet 12	Indik Sekaa Taruna.....	80

សំពៅ ៦  
SARGAH VI

	សុក្រតាតាបេម៉ាហាន	៨១
	SUKERTA TATA PALEMAHAN .....	81
បញ្ជី ១	ហិណ្ឌូធម៌កាធរង (តេហាល)	៨៧
Palet 1	Indik Karang, (Tegal) .....	87
បញ្ជី ២	ហិណ្ឌូធម៌សេត្រា	៨៥
Palet 2	Indik Setra .....	85
បញ្ជី ៣	ហិណ្ឌូធម៌ប៉ាបាយ៉ូណ	៨៦
Palet 3	Indik Papayonan .....	86
បញ្ជី ៤	ហិណ្ឌូធម៌វេវ៉ាលូណ	៩០
Palet 4	Indik Wewalungan.....	90
បញ្ជី ៥	ហិណ្ឌូធម៌កាសេស៊ីយ៉ាន ឯ កេស៊ីរីយ៉ាន	៩៣
Palet 5	Indik Karesikan lan Keasrian...	93

សំពៅ ៧  
SARGAH VII

	វិចារា ឯ ប៉ាមីដាន់ដា	៩៥
	WICARA LAN PAMIDANDA .....	95



បញ្ញត្តិ ១៧១ ហិណ្ឌូនិទ្ទិសា	៧១
Palet 1 Indik Wicara .....	95
បញ្ញត្តិ ១៧២ ហិណ្ឌូនិទ្ទិសា ឈាបត្រា	៧៤
Palet 2 Indik Bhaya lan Dusta .....	96
បញ្ញត្តិ ១៧៣ ហិណ្ឌូនិទ្ទិសា ឈាបត្រា	៧៥
Palet 3 Indik Pamidanda .....	98

ដំបៅ ១៧១  
SARGAH VIII

បង្ការបាតុភូតធម្មជាតិ	
PADRUEN DESA ADAT	
គ្រូឡាហាហាតធម្មជាតិ	៧០២
LAN UTAHA DESA ADAT.....	102

ដំបៅ ១៧២  
SARGAH IX

បង្ការគុក្កុល	៧០៩
PASUARAN KULKUL .....	105

ដំបៅ ១៧៣  
SARGAH X

បង្ការភាពធម្មជាតិ មិវាហ	
PAWANGUNAN DESA ADAT MIWAH	
បង្ការភាពធម្មជាតិ វាវិដាង បាឡេមាហាន	
PAWANGUNAN WAWIDANGAN PALEMAHAN	
ធម្មជាតិ	៧០៥
DESA ADAT .....	108

ដំបៅ ១៧៤  
SARGAH XI

តាតាបតិបិបាតុភូតិមិវាហ	
TATA PAKILITAN PRAKERTI MIWAH	
មិជ្ឈការិយ្យធម្មជាតិ	៧៧២
MEJELIS DESA ADAT .....	112
បញ្ញត្តិ ១៧៤ តាតាបតិបិបាតុភូតិមិវាហធម្មជាតិ ៧៧២	
Palet 1 Tata Pakilitan Prakerti Desa Adat...	112

	បញ្ចប់ ២ មតិកិច្ចសន្យា Palet 2      Majelis Desa Adat .....	៧៧៧ 113
ដំបូង SARGAH XII	ក្រុមប្រឹក្សាភិបាលកិច្ច NGUWAH NGUWUHIN AWIG-AWIG .....	៧៧៩ 114
ដំបូង SARGAH XIII	សមាប្ត SAMAPTA .....	៧៧៩ 115
ដំបូង LEPITAN-LEPITAN	.....	៧៧៩ 118

ឆ័រ្យា

SARGAH I

ហរក្សបិណ្ឌក្រុម

ARAN LAN WAWIDANGAN DESA

ហុហាឆ័រ្យា

Paos 1

៧ រុក្ខតិណ្ឌក្រុមឆ័រ្យាឆ័រ្យា

(1) Desa Adatpuniki mawasta Desa Adat Bindu

គហរក្សត្រក្រុមឆ័រ្យាឆ័រ្យា

Kawangun antuk Keputusan Majelis Utama Desa Pakraman Bali

រុក្ខាឆ័រ្យា ០០៩/គហរក្សត្រក្រុមឆ័រ្យាឆ័រ្យា ០០៩/២០០៩

Nomor 009/Kpts/MDPBali IV/2009

៨ រុក្ខតិណ្ឌក្រុមឆ័រ្យាឆ័រ្យា

(2) Desa adat Bindu wawidangannyane mawates nyatur Desa:

ហា ឆ័រ្យាឆ័រ្យា ឆ័រ្យាឆ័រ្យា

ha Sisi Kangin: Sisi Kauh palemahan Subak Gaga munduk payaman lan

ឆ័រ្យាឆ័រ្យាឆ័រ្យាឆ័រ្យា

munduk Sigaran, miwah telabah Batang Buah utawi

ហាឆ័រ្យាឆ័រ្យា

pangkung Sigaran.

គា ឆ័រ្យាឆ័រ្យាឆ័រ្យាឆ័រ្យា

na Sisi Kelod :Sisi Kaler Palemahan desa adat Sigaran, Pangkung

ឆ័រ្យាឆ័រ្យាឆ័រ្យាឆ័រ្យា

Tingas, miwah sisi kaler Desa Adat Tingas.

ca sisi Kauh : Telabah Yeh Ketipat, Sisi Kangin palemahan munduk

ចំពោះស្បែកស្រូវយើងប្រើប្រាស់ប្រាស្រូវយើង

Gebang subak Tanah Yeng miwah telabah Tanah Yeng.

ra sisi Kaler :Sisi kelod Palemahan Subak Gaga munduk Bija, munduk

បាយមន្ត្រីស្រូវក្រហម

Payaman lan munduk Sigaran.

ក្រុមភូមិសាស្ត្រ ភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ

(3) Desa Adat Bindu kawangun antuk Banjar Adat Bindu sane

មហិស្សានុវត្តន៍ភូមិសាស្ត្រភូមិសាស្ត្រភូមិសាស្ត្រ

mawit saking Karang Desa lan Karang Kedi, tur kepah dados tigang

ក្រុមភូមិសាស្ត្រភូមិសាស្ត្រ

tempekan luire :

ha. Tempekan Dauh Margi.

na. Tempekan Kaja Kangin.

ca. Tempekan Kelod Kangin.

ca. Tempekan Kelod Kangin.

ca. Tempekan Kelod Kangin.

ca. Tempekan Kelod Kangin.

សំពៅ ២  
SARGAH II

បដិស្សន្យបទពិធី  
PAMIKUKUH LAN PATITIS

បុប្ផា ២  
Paos 2

បដិស្សន្យ  
Pamikukuh

ក្រុមប្រឹក្សាភិបាលឃុំបដិស្សន្យមិត្តភាព

(1) Desa Adat Bindu ngemanggehang pamikukuh minakadi :

ហ បក្សសីល

ha Pancasila.

ន ក្រឹត្យក្រាបបង្គំប្រកាសឆ្នាំ ១៩៤៥ មាតិកា ១

na Undang – Undang Dasar 1945 masehi.

ស បទប្បញ្ញត្តិជាតិ

ca Panagara mawatata

រ ក្រឹត្យសម្រេចរបស់គណៈកម្មាធិការក្រសួងមហាផ្ទៃ

ra keputusan pasamuhan Agung MDA

គ ប្រិហិតសាសនាបដិស្សន្យសាសនាព្រហ្មណ៍

ka Tri Hita Karana manut sada cara Agama Hindu.

បុរាណសាស្ត្រ

Paos 3

បទីបទី

Patitis

៧១ រាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា

(1) Desa Adat Bindu ngamanggehang patitis luire :

ហ១ មិកុកុហងមិវាហ្សាតិវិសាមហិកុកុ

ha Mikukuhang miwah ngrajegang Agama Hindu.

ន១ កិក្ខិលតាប្រវិទិវាតាមហិកុកុ

na Nginggilang tata prawertine meagama Hindu.

ស១ ក្រុមភិក្ខុនិក្ខេបនិក្ខេបនិក្ខេបនិក្ខេប

ca Ngrajegang kaSukretan Desa saha pawongan nyane sekala

និក្ខេបនិក្ខេប

lan Niskala.

រ១ និក្ខេបនិក្ខេបនិក្ខេបនិក្ខេបនិក្ខេប

ra Nincapang pangeweruh, kasusilan lan pengupa jiwa.

សំពៅ

SARGAH III

ហំប៊ិក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

AWIG-AWIG, PARAREM MIWAH PERATURAN LIAN

DESA

ឃុំឃ្និក្កិ

ADAT BINDU

បញ្ជី

Palet 1

ហំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

Indik Awig-Awig Desa Adat Bindu

ប្រាសាទ

Paos 4

ក្កិ រុក្ខឃុំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

(1) Desa Adat Bindu wenang makarya Awig-Awig Desa Adat Bindu.

ក្កិ ហំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

(2) Awig-Awig Desa Adat Bindu kakaryanin oleh Sabha Desa Adat

ឃ្និក្កិប្រជុំរុក្ខឃុំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

Bindu, Prajuru Desa Adat Bindu, Kerta Desa Adat Bindu

ឃុំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

kasarengin antuk utusan sane kasinanggeh patut.

ក្កិ ហំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

(3) Awig-Awig sane kasurat patut nginutin uger-uger penyuratan

ឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

Awig-Awig sane kaembasang pasamuhan agung Majelis Desa

ឃុំឃ្និក្កិមិក្កិបរមុមិបុរិក្កិក្កិយន្តិក

Adat Provinsi Bali tur dagingnyane nenten matinjakan sareng





ປຕູໜີໂຕູ

Palet 2

ບີໂຊໂສກບຸກຸຍທເທໂຊໂຊ

Indik Pararem Desa Adat Bindu

ບາບາສີໂຊ

Paos 5

ໜ໑ ບກບຸຍີໂຕູບຸໂຊໂສກບຸກຸຍທເທໂຊໂຊ

(1) Pararem inggih punika uger-uger utawi keputusan Paruman Agung ງາທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ  
Desa Adat Bindu pinaka pamargin Awig-Awig utawi pidabdab ບາບາຍີໂຕູບຸກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ  
anyar miwah nyenarang wicara adat utawi pakobet ring desa adat ບີໂຊ

Bindu.

ໜ໒ ງາທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

(2) Desa Adat Bindu wenag nyurat pararem minakadi :

ໜ໑ ບກບຸຍາກາຍສາບີໂຕູບຸໂຊໂສກບຸກຸຍທເທໂຊໂຊ

ha. Pararem Panyacah, inggih punika Pararem sane kakaryanin tur ສາກຸກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

kaanggen ngemargiang Awig-Awig.

ໜ໒ ບກບຸຍາກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

na. Pararem Pangele inggih punika Pararem niri utawi nyeje sane ສາກຸກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

kaanggen nabdabang sane durung kawilangan sajeroning ບີໂສກບຸກຸຍທເທໂຊໂຊ

Awig-Awig.

ໜ໓ ບກບຸຍາກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

ca. Pararem Penepas wicara inggih punika Pararem sane ສາກຸກຸຍທເທໂຊໂຊບີໂສກບຸກຸຍທເທໂຊໂຊ

kakaryaning tur kaanggen Tata Titi nepas wicara ingghan









បុរាណវិទ្យា

Paos 8

៧១ គ្រមាហាធម្មតាធម្មតាធម្មតាធម្មតាធម្មតា

(1) Krama desa Adat Bindu patut ngaturang Upakara

ត្រូវមាននិរន្តរភាពទៅដល់

nemonin redinan jagat,minakadi :

ហា រុក្ខាធម្មតាធម្មតា

ha Coma Ribek.

នា បក្សីបក្សី

na Pagerwesi.

ធា ត្រូវមាននិរន្តរភាព

ca Tumpek Landep.

រា ត្រូវមាននិរន្តរភាព

ra Tumpek Uduh.

កា ត្រូវមាននិរន្តរភាព

ka Sugian Jawa.

ដា ត្រូវមាននិរន្តរភាព

da Sugian Bali.

តា ត្រូវមាននិរន្តរភាព

ta Galungan.

សា ត្រូវមាននិរន្តរភាព

sa Kuningan.

ឃា ត្រូវមាននិរន្តរភាព

wa Tumpek Krulut.

លា ត្រូវមាននិរន្តរភាព

la Tumpek Kandang.



ញ្ច ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

2. Sebel sangkaning kruron, madrue putra sajeroning 42 dina.

ញ្ច ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

3. Sebel pangantenan sadereng mabiakala utawi mekalan-kalan.

៖ ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

4. Sebel sangkaning kelayu sekaran manut sengker.

តា មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

na makta barang sane sinanggeh ngletehin.

សា ហេតុត្រូវប្រាប់បង្គាប់មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

ca anak alit sadereng mayusa tigang sasih.

រា ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

ra sang patita utawi panak bebinjat.

កា ប្រើប្រាស់សត្វស្រូវស្រែត្រូវប្រាប់បង្គាប់មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

ka wewalungan suku pat minakadi bawi, banteng, kambing, kebo,

ស្រូវស្រែត្រូវប្រាប់បង្គាប់មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

kuda, sajawaning rikala mapapada.

ដា មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

da mabusana sane nenten anut kadi tata caraning ngranjing ka pura,

មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

sadereng polih pituduh prajuru Desa Adat.

ញ្ច ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

(2) Busana ngranjing ka pura wenang nganutin dresta minakadi :

ហា រិក្ខតកាលា ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

ha ritakala ngaturang ayah, mawastra nyelempot tur madestar.

តា រិក្ខតកាលា ឆីក៏ក្បូរក្បិនិស្រុកកាវិ មេត្តាបបូមាសាច្រាតិ ៖ ញ្ច ឆីតា ॥

na ritakala ngaturang sembah, mabusana adat madya.



ສາ ມິ່ງພາມສູນສິກິບາດິງຄຣິ່ງສູນບູນຸມຄບສິ  
ca siosan kadi ring ajeng nenten kalugra, sajawaning  
ສຍຸສວິທຸທຸບຸຈຸງຸ  
sampun pituduh prajuru.

ຕູ້ ບກິນສາມາທສູນສິກິບຸກບຸກກະ

(3) Parilaksana tan kawenangan ring pura luire :

ບາ ຍມຸກມາສາສິກິບຸກບຸກກະ  
ha masuara sane kasinanggeh wak purusya, wak capala.

ສາ ຍມຸຍາບຸທວິທຸທຸບຸຈຸງຸ  
na masumpah utawi macoran.

ສາ ຍມສິກິບຸກບຸກກະສິກິບຸກບຸກກະ  
ca masalin wastra sajawaning pandita utawi pinandita.

ກາ ຄທຸຍມຸຍາບຸທວິທຸທຸບຸຈຸງຸ  
ra jadma masusuin utawi ngetelan toyan susu.

ສາ ຄທຸຍມຸຍາບຸທວິທຸທຸບຸຈຸງຸ  
ka jadma sampun maketus mewarih, mabacin ring sajeroning pura

ດາ ຄທຸຍມຸຍາບຸທວິທຸທຸບຸຈຸງຸ  
da jadma masanggama utawi lumaksana semara dudu.

ທາ ສາມສິກິບຸກບຸກກະ  
ta sajawaning pemangku Kahyangan Desa lan Pamangku  
ຍສາມສິກິບຸກບຸກກະ  
Maksan Dalem Puri, Maksan Dalem Kebon, Maksan Merajan Ratu

ສາ ສາມສິກິບຸກບຸກກະ  
Sakti, sane sampun kacumpu olih krama desa, tan wenang

ຍສາມສິກິບຸກບຸກກະ  
mungguh tedun ring pelinggih ping kalih tan wenang

ກຣັງຕິບຸກັຍັງເກີ້ທູ້  
nganteb miwah ngemargiang tirta.

ບາງທາສີໂກ໑

Paos 10

໙໑ ພາງຊຽງຊຽງສາກບູທາກິບູກາກສາຕິສູບິກຽວາສິປຽກທ

(1) Yan wenten jadmā karawuhang ring Pura, kengin kapintonin prade

ກູຍສາສູຍຕຽງພາພຽງຊຽງຊຽງ

rumasa kasumangsaya, yan tan wiakti,

ຈຽງບິກຽສູບິບິບຽງທວັກບູຍີ

jadmā inucap kasisipan manut perarem.

໙໒ ປຽກທາສຽງກຽວາສຽງຕຽງພາບຽງ

(2) Prade Kahyangan kahanan durmanggala, pemangku

ບຽງຊຽງຕິບິສຽງທາສິກິບຽງກຽງຕຽງຍາຍັງຍາກທຽງ

patut digelis nyadokang ring prajuru mangda marumang krama Desa tur

ຕິກບຽງຊຽງບຽງກສາກສາບຽງທຽງ

ngewentenang upakarasapatutnyane.

໙໓ ສາສຽງກຽວາສຽງຕຽງພາຍິສາສິ

(3) Kahyangan kahanan durmanggala minakadi

ຫາ ສາສຽງສິບປີ

ha kasamber kilap.

ສາ ສາສິກາສຽງຕິສິ

na Katiben angin.

ສາ ສາສຽງສິປຽງສິ

ca katunuan (puun).

ກາ ສາກຽງທາສາກຽງ

ra karubuhang taru ageng.



໑໑ ສູ່ຊຸ່ສາສິບາທາບສາສິສາສິ

(1) Cuntaka saking padewekan minakadi :

ບາ ມິຕິນຸລິນູທອບິຕຸດາທບນ

ha sebel kandel utawi ngraja sewala

ສາ ສຽງກາສາ

na kruron

ຜາ ບາສາສິສິນິມິບູທາມາທາກິຮຽງສິສາ

ca anak istri ngembasang putra sadereng 42 dina.

ກາ ຕາສາສາກິຍາທາບາທອບິຍາສາສາສາ

ra nganten dereng mabiyakala utawi makalan-kalan,

ສາ ບາສາສາສິນິນູທອບິກາທາມາທາກິຍາທາສິຕິທາສິ

ka anak alit utawi rare sadereng mayusa tigang sasih.

ດາ ສິນິນູທອບິມາທາກິຍາທາສາ

da stri lanji sadereng mabyakala.

ທາ ບາສາສິສິນິນູທອບິບູສາສາສິນິນູທອບິກາທາສາສິ

ta anaking stri lanji utawi pianak babinjat sadereng kaperas.

ຮາ ສູ່ຊຸ່ສາສິສິນູທອບິສາສາສາສິ

(2) Cuntaka saking kelayu sekaran utawi kematian.

### ບາບາສິ໑໑໑

### Paos 12

ສິນິນູທອບິ

Sengker Cuntaka

໑໑ ສູ່ຊຸ່ສາສິບາທາບສາສິສິນິນູທອບິ

(1) Cuntaka saking padewekan sengker ipun.

ບາ ມິຕິນຸລິນູທອບິຕຸດາທບນສິນິນູທອບິສິນິນູທອບິ

ha sebel kandel utawi ngraja sewala sengker ipun tigang dina.

- ໑) ຫຼຽນກາງນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 na kruron sengker ipun 42 dina.
- ໒) ບາຄຣີຜູ້ນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 ca anak istri ngembasang putra sengker ipun 42 dina.
- ໓) ສິດັບຸນສິຕາງຮຽນນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 ra sebel saking nganten sengker ipun kantos mabiyakala.
- ໔) ສິດັບຸນກາບິຍຸນນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 ka sebel rare embas sengker ipun kantos tigang sasih.
- ໕) ສູນກຽມນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 da stri lanjji sengker ipun kantos mabyakala.
- ໖) ບາຄຣີສູນກຽມນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 ta anaking stri lanjji sengker ipun tigang sasih tur sampun kaperas.

ຫຼຽນ ສູນກຽມນິຕູ້ບິບູຣີໂຮງຮຽນຂີ໑໑  
 (2) Cuntaka saking kelayu sekaran utawi kematian sengker ipun :

- ໑) ພຽນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ha yan saking semeton Banjar pengambil sebelnyane  
 ຕິບູນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ngawit makarya masuara kentongan nyantos maprascita.
- ໒) ພຽນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 na yan saking purusa suwen nyane sakirang-kirang ipun 12 dina  
 ຕິບູນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ngawit saking pangutangan.
- ໓) ພຽນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ca yan saking pradana suwen nyane sakirang-kirang ipun 7 dina  
 ຕິບູນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ngawit saking pangutangan.
- ໔) ພຽນສິດັບຸນບິບູຣີໂຮງຮຽນຂີ໑໑  
 ra yan ngarepin kantun sajeroning karang paumahan sengker ipun 42



ບາງບາສີ | 1431

Paos 14

14 ບຸຍມາຮຽນິສະນະຕຳລິສະນະສິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

(1) Pamuspan sinarengan rikalaning pujawali utawi piodalan miwah

ກກບິສະນະຕຳລິສະນະສິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

redinan jagat ring Desa Adat Bindu dudonan ipun :

14 ຕຸກກຸກິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

ha nguncarang puja Tri Sandhya, mungguwing tatikesan tangan

“Amusti Karana”

“Amusti Karana”

14 ຕຸກກຸກິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

na ngaturang sembah manut kramaning sembah kaenter olih Sang

ສຸນິກິບຸທະວິບິກຸພາທນສິບຸ

Sulinggih utawi pemangku

14 ສຸນິກິບຸທະວິບິກຸພາທນສິບຸ

ca nunas wangsuh padan Ida Bhatara miwah bija sane kamargiang

ກກບິສະນະຕຳລິສະນະສິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

olih pemangku Kahyangan Desa lan Pamangku

ມັສັນດາລັມປຸຣິ,ມັສັນດາລັມເກບອນ,ມັສັນເມຣາຊັນ

Maksan Dalem Puri, Maksan Dalem Kebon, Maksan Merajan

ຣາຊະສິກິ,ຣາຊະສິກິສຸມປຸຣິກິບຸທະວິບິກຸພາທນສິບຸ

Ratu Sakti, sane sampun kacumpu olih paruman Desa Adat.

14 ທາຕາຕຳລິສະນະສິບຸຣບນິບຸທະວິບິກຸພາທນສິບຸ

(2) Tata nganggen kawangen rikanjekan muspa, prarain kawangen sadu

ບາຈິກິບິບຸຍມາ

ajeng ring sang amuspa.

ហា ព្យាបាលក្របណ្ណបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
ha ngaben alit, upakaran ipun nganutin ucap lontar Yama  
ប្រុស្មាបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
Purwana Tattwa tan mebebangkit, pemargine puput ring setra  
បណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
tan nuwur sulinggih, puput antuk tirta, sang ngantebang  
បណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
tan ngangge genta, suwen ipun kalih wuku saking dinane  
លម្អ្យបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
lampus ngaben alit inucap minakadi: Ngaben Kerthi Gama,  
ព្យាបាលក្របណ្ណបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
Ngaben Swastha Geni, utawi Ngaben Recadana.

នា ព្យាបាលក្របណ្ណបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
na ngaben madia, upakaran ipun mababangkit siki nyantos tetiga,  
បណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
pamarginnyane kapuput antuk sulinggih sengker ipun tigang  
បណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
wuku saking dinane lampus.

សា ព្យាបាលក្របណ្ណបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
ca ngaben agung, upakaranyane ngangge mababangkit langkungan ring  
បណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
tatiga nganca dewasa wenang nyekah layon suwen ipun nem sasih.

១១ ឧប្បាសនា

(4) Atma Wedana.

ហា ព្យាបាលក្របណ្ណបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិបណ្ណិ  
ha ngororas utawi nyekah ngangseng pemargine ngelanus ring



ກບົສບຕາຕາສູງເບີກິກາກກມບົສບສົກບົສ  
 dina pengabenan utawi ring roras dina saking dina  
 ບຕາຕາສູງກາບາສົບເບີກິກາກກມບົສບສົກບົສ  
 pangabenan kabaos atma wedana, petanggung, tata  
 ບຸ້ວກິກາສຍາງກກບຸຍາ  
 pamargine manut perarem.

ສາ ຍຍູງກິກາສຍາງກກບຸຍາ ບຸ້ວກິກາສຕາກ  
 na memukur utawi nyekah kurung, pamargine nganca  
 ບາບສົບກິກາສຍາງກກບຸຍາ ບຸ້ວກິກາສຕາກ  
 padewasan, nyukat payadnyan, prasida ngeraga utawi  
 ຍົບສຍາງກກບຸຍາ ບຸ້ວກິກາສຕາກ  
 meseka taler kangkat ngiring ring geria ring puri, tata  
 ບຸ້ວກິກາສຍາງກກບຸຍາ  
 pemargine manut perarem.

ສາ ຄຊາມາສາວາກາສົບກິກາສຍາງກກບຸຍາ  
 ca jadma sane kaabenang ngelungah wiadin padem dereng  
 ຍຍູງກິກາສຍາງກກບຸຍາ ບຸ້ວກິກາສຕາກ  
 meyusa tigang sasih tan patut kalanturang antuk Atma  
 ກບາສາ  
 Wedana.

ບາບສົບກິກາສຍາງກກບຸຍາ

**Paos 16**

ສຸວັນສົບກິກາສຍາງກກບຸຍາ ບຸ້ວກິກາສຕາກ  
 Swardamaning lan tategenan krama desa prade wenten sinalih

ທຸງກິກາສຍາງກກບຸຍາ  
 tunggil warga sane seda.

៧៧ ដួងមន្យង់តាហ្មឺនាតិ

(1) Swardharman sang kaduhkitan.

ហា កាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

ha nyadokang ring bendesa tur nunas tetimbangan ring

តាហ្មឺនាតិ

Kawentenannyane.

នា កាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

na ngaturin banjar utawi krama desa ngrombo makarya eteh-ete

បង្រៀនសាហ្មឺនាតិ

pangringkesan sawa, utawi sane

ទិវាសាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

tiosan manut perarem kadulurin antuk canangituk-ituk.

៧៨ ដួងមន្យង់តាហ្មឺនាតិ

(2) Swadharmaning Desa Adat.

ហា កាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

ha Bendesa maritatas pamargin Sang Kaduhkitan tur ngaturang

តាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

tetimbang, napi pacang makinsan utawi lantur kaabenang.

នា ប្រាដេនេសាម្បុនបាតិកា

na Pradene sampun pastika, raris kawentenang kulkul patahu

មន្យង់តាហ្មឺនាតិ

manut paos 37 (3) aksara ra.

សា បង្រៀនកាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

ca Panyanggran Desa Adat selanturnnyane :

៧៩ កាហ្មឺនាតិកិក្រាតតាហ្មឺនាតិ

1. Soang-soang krama suka duka nedunin tur ngamedalang

ບຸກຄົນຮຽນກຳມະການ  
patus manut perarem.

ໜຶ່ງ ກຸງກຳມະການຮຽນກຳມະການຮຽນກຳມະການ  
2 Ngrombo ngaryanin eteh-ete pengringkesan sawa utawi  
ສາມຮຽນກຳມະການຮຽນກຳມະການ  
sane tiosan manut perarem.

ໜຶ່ງ ຮຽນກຳມະການຮຽນກຳມະການ  
3. Krama lanang istri tedun nyanggra upakara  
ບຸກຄົນຮຽນກຳມະການຮຽນກຳມະການ  
pangringkesan, pah-pahan panyanggra magilir  
ຍຸກຍູ້ຮຽນກຳມະການ  
manut tempekan.

໓ ສາມຮຽນກຳມະການຮຽນກຳມະການ  
4 Sami krama desa lanang istri nganter nyanggra  
ບຸກຄົນຮຽນກຳມະການຮຽນກຳມະການ  
pemargine kasetra makinsan utawi mageseng,  
ສາມຮຽນກຳມະການຮຽນກຳມະການ  
kantos dudonan upacara puput.

໓ ປຸກຄົນຮຽນກຳມະການຮຽນກຳມະການ  
ra prade wenten jadma padem, rikala piodalan selami Ida Bhatara  
ສາມຮຽນກຳມະການຮຽນກຳມະການ  
kantun nyejer kengin mendem utawi makingsan ring Pertiwi  
ສາມຮຽນກຳມະການຮຽນກຳມະການ  
tan pasadok tur pamargine wengi utawi engseb surya,  
ສາມຮຽນກຳມະການຮຽນກຳມະການ  
kangkat taler mengkingan ring rumahsakit miwah ring  
ກຳມະການຮຽນກຳມະການ  
krematorium.

បុរាណសាស្ត្រ

Paos 17

សូត្របម្រើកំណែសិក្សាត្រូវបំបាត់ការត្រង្គៈ

Sukreta pemargin pakinsan utawi pengabenan :

ក្រុមប្រឹក្សាសម្រាប់សិក្សាសិក្សាសិក្សាសិក្សា

(1) Tan wenang ngutang sawa mendem utawi makinsan, ngaben luire :

ហា ស៊ីមូនស្រាវ័យ

ha Semut sadulur.

នា កាលាព្រាត្រាត្រាត្រាត្រា

na Kala gotongan.

សា ប្រាណី

ca Prawani,

រា បុណ្ណាម

ra Purnama.

កា តិលេម

ka Tilem.

ដា រេរ៉ាយន ច្រាត

da Rerainan Jagat.

តា រិកាលីនីង ប៊ីដាលីន ឬ ប៊ុយវាលី

ta Rikalaning piodalan utawi pujawali.

សា ឌីដាប្តារា កាតុន ឃៀន

sa Ida Bhatara kantun nyejer.

ហា ឌីណា បាហុម៉ាន ប៊ីដាលីន កាហ្យាន់ ឌេសា មីណាកាឌី បូឌា

wa Dina pahuman piodalan kahyangan Desa minakadi Budha

តិលីវុន បូឌា ម៉ានីស បុណ្ណាម

Keliwon, Budha Umanis, Purnama.

ໜຶ່ງ ຕົ້ນຖົງບໍ່ທ່າ

(2) Ngelangkar watang

ປຸງທາບຮູ້ສູງທີ່ຕະຫຼົກນິມົງຢູ່ທີ່ເມັດກິນງຽມ

Prade wenten makutang ngemarginin margi asiki, dina tunggal,

ທາຢູ່ທີ່ມາທາງກູ້ນິມົງຢູ່ທີ່ກາງກຳລັງສູງທ່າ

tan wenang sane ungkuran ngelintangin sane dumunan. Patut sane

ຄວນຈະເຂົ້າສູ່ກຳລັງສູງທ່າ

nampekang setra memargi dumunan.

ໜຶ່ງ ທາຢູ່ທີ່ມາທ່າ

(3) Tan wenang makutang

ທາ ທີ່ມາບິນສື່ງສູງກູ້ນິມົງຢູ່ທີ່ເມັດກິນງຽມ

ha tiga sapisan ring setra tunggal dina tunggal.

ຄາ ຍັດພື້ນຜູ້ນິມົງຢູ່ທີ່ກາງກຳລັງສູງທ່າ

na mapendem asiki ngaben asiki ring setra tunggal dina tunggal.

ຜາ ບໍ່ເຂົ້າສູ່ກາງກຳລັງສູງທ່າກຳລັງສູງທ່າ

ca pamargin sawane mangda dabdab tan kalugra magarap mangda.

ບໍ່ເຂົ້າສູ່ກາງກຳລັງສູງທ່າກຳລັງສູງທ່າ

pamargin sawane dabdab tur upacara prasida antar.

໓ ສວມາທາທາຢູ່ທີ່ເມັດກິນງຽມ

(4) Sawa sane tan wenang inepang luire :

ທາ ທາລູກນິມົງຢູ່ທີ່ເມັດກິນງຽມ

ha anak alit dereng maketus.

ຄາ ສວມາທາທາທາຢູ່ທີ່ເມັດກິນງຽມ

na sawa ngadut rare, tan wenang pendem utawi geseng sadereng

ທາທາທາທາທາທາທາທາທາທາທາທາທາ

bobotane embas utawi basah.

ຜາ ມີພື້ນຜູ້ນິມົງຢູ່ທີ່ເມັດກິນງຽມ

ca sang keni pinungkan ila miwah panyungkan ngelalah.

ກາ ກິລາເຈດຕະນີສິບປຸກຕາື້

ra rikala jagat keni grubug.

໑) ພາກຊຽງຊຽງເຈົ້າພາສູ່ວິຊາສີພາກກາທະຍາເອກະບຸດ

(5) Yan wenten jadmawios mawit saking dura desa metanem utawi

ຍາດີສີພິກິດສາກາທະຍາເອກະບຸດບຸດບຸດ

pageseng ring setra Desa Adat Bindu patut nawur utawi

ປັດກູ່ນສາກາທະຍາເອກະບຸດບຸດ

penanjung batu, agung alit manut perarem.

໒) ປາກທາບຸດສູ່ຍະຍຸກບຸດບຸດບຸດບຸດ

(6) Prade wenten krama mamurug ring paos 17Sukreta

ບັດຕິລາສາສິຊາກຸອບິນຕາກາສາສາກຸອບິນຕາກາ

pamargin pakinsan utawi pangabenan patut kadanda manut pararem.

ບາບາສິບປາ

Paos18

ສາກຸອບິນຕາກາ

Salah pati-ngulah pati.

ປາກທາບຸດສູ່ຍະຍຸກບຸດບຸດບຸດບຸດບຸດ

Prade wenten krama padem salah pati-ngulah pati pamargine kasukserah

ກິເຈີຍຕາບຸດສາສິພາກາທະຍາເອກະບຸດບຸດ

ring tri manggalaning yadnya, makadi sang nruwenang padem, prajuru

ກາທະຍາເອກະບຸດບຸດຍະຍຸກຍະຍຸກຍະຍຸກຍະຍຸກຍະຍຸກຍະຍຸກ

desa, sang muput karya yan sami sampun nyungkemin upacara prasida

ສາຄ່າງື້

kamargiang.



໑໑ ມັດບາລີ

na segehan.

໑໒ ສາລາມອາ

ca caru eka sata.

໑໓ ສາລາມອາ

ra caru panca sata.

໑໔ ສາລາມອາລຸດ

ka caru panca kelud.

໑໕ ສາລາມອາ

da Caru rsi gana.

໑໖ ທາວຮັບສູນ

ta Tawur Balik Sumpah.

໑໗ ທາວຮັບສູນ (ທາວຮັບສູນ)

sa Tawur Yamaraja (Tawur Kesanga ).

### ບາບາມີ ໑໑ ຫຼວງ

### Paos20

ທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນ

Tawur Kasanga wenten paiketan ipun ring panyepian

໑໑ ທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນ

(1) Dudonannyane kadi ring sor :

໑໑ ທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນ

ha makiyis nemonin panglong ping 13, kangkat ring panglong

໑໑ ທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນທາວຮັບສູນ

ping 14 utawi nemonin tilem sasih Kasanga pralinggan Ida



ឯឆ្មារកាសូស្យាសមពារប្បដិវិចិត្តបុរាណាចារ្យ  
 Bhatara kasuciang ka segara wiadin ring genah pabejian,  
 ប្បដិវិចិត្តបុរាណាចារ្យត្រៃវិចិត្ត  
 wus punika Ida Bhatara kahyangan desa nyejer ring  
 បារាយណ៍  
 Bale Agung.

- នា បារាយណ៍ប្រាសាទប្រាសាទ  
 na penganyaran ring dina pangembang.
- សា វិចិត្តប្រាសាទសាស្ត្រសាស្ត្រសាស្ត្រ  
 ca ring tileming sasih kesanga kawentenang pacaruan ring  
 សាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រ  
 catus pata Desa Adat Bindu tur ring soang-soang  
 ប្រាសាទសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រ  
 paumahan kawentenan pacaruan manut ucap sastra agama.  
 ប្រាសាទសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រ  
 Upacara inucap kapuputang antuk tirtha sane kapencah ring  
 ប្រាសាទសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រ  
 genah tawur agung ring catus pata kabupaten Badung.
- ៣១ វិចិត្តប្រាសាទសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រសាស្ត្រ  
 ra ring tanggal pisan sasih kedasa kamargiang brata panyepian luire:
- ៣១ ហេមទិវិចិត្ត  
 1. Amati Geni
  - ៣១ ហេមទិវិចិត្ត  
 2. Amati Karya.
  - ៣១ ហេមទិវិចិត្ត  
 3. Amati Lelungan.

31 ហមទំព្វបញ្ចក្ស

4. Amati Lelanguan.

បដំតំគ្រូចេក្សប្រាមនាបុរិ

Pamargin brata panyepian manut perarem.

គា កិប្បស្សបិវតក្សបិហ្សេចទិវាតក្សតតបម្ពនិវតក្សប្រាមនា

ka riwus dina nyepi utawi benjangnyane kawastanin pangembak,

គ្រមាមាតធម៌ក្រុមតែងប្រមុខ

krama Desa Adat Bindu ngamargiang paruman agung

បដិមគ្រមនុក្ខន្ធរូប្បនាមត្រូគ្រមាមាត

pasima kraman munjuk lungsur kawentenan krama desa.

ញា ប្រាមនាប្រាមនាប្រាមនាប្រាមនាប្រាមនា

(2) Prade wenten memurung ring brata panyepian keni danda agung

ហតិច្រូចេក្សប្រាមនា

alit manut perarem.

បញ្ចក្ស 31

Palet 4

ហិវតិវតមយុត្ត

Indik Manusa Yadnya

ហាមាសិ 21

Paos21

កា មនុស្សយុត្តហិវតិវតមយុត្ត

(1) Manusa yadnya inggih punika upacara agama mapahayu manusa,

តមិច្រូកាមាត្រាវតិវតមយុត្ត

ngawit rare sajeroning garba ngantos sapanjang yusa.

໘) ທຸກໆຄັ້ງທີ່ມີສາກຍາກຸມພູມຊຸມຢູ່ກະ

(2) Dudonan upacara manusa yadnya luire :

ບ) ຍັດໆທີ່ມີສາກຍາກຸມພູມຊຸມຢູ່ກະ

ha. magedong-gedongan ngawit duk sampun ngarempini utawi

ບຸກບຸກບຸກຍາກຸມພູມຊຸມຢູ່ກະ

bobotan sampun mayusa tigang sasih.

ຄ) ງູບສາກກາກບຸກຍາກຸມພູມຊຸມຢູ່ກະ

Na. Upacara rare embas.

ສ) ງູບສາກສຸບຸກຍາກຸມພູມຊຸມຢູ່ກະ

ca. upacara kepus udel.

ກ) ງູບສາກຕິດູບສຸບຸກຍາກຸມພູມຊຸມຢູ່ກະ

ra upacara ngelepas awon rare mayusa 12 dina.

ຂ) ງູບສາກສຸບຸກຍາກຸມພູມຊຸມຢູ່ກະ

ka upacara kambuhan utawi macolongan rare mayusa 42 dina

(ບາກຸມພູມຊຸມຢູ່ກະ)

(abulan pitung dina).

ງ) ງູບສາກທີ່ມີສາກຍາກຸມພູມຊຸມຢູ່ກະ

da upacara tigang sasihan utawi mapetik.

ຕ) ງູບສາກບຸກຍາກຸມພູມຊຸມຢູ່ກະ

ta upacara pawetonan rare mayusa 6 sasih utawi 210 dina,

ບຸກຍາກຸມພູມຊຸມຢູ່ກະ

pawetonan nyabran 6 sasih.

ຊ) ຕິດູບສຸບຸກຍາກຸມພູມຊຸມຢູ່ກະ

sa ngempugin rikalane sampun tumbuh untu.

ຜ) ງູບສາກຍຸຕຸກບາ/ຍັດໆທີ່ມີສາກຍາກຸມພູມຊຸມຢູ່ກະ

wa upacara mungguh daha/teruna, maka cihna yan lanang

ສຸບຸກຍາກຸມພູມຊຸມຢູ່ກະ

sampun ngembakin, yan istri sampun ngraja sewala.

ນຳ ງູບສາກຍາທາງບຸກຄົນປິຍາມັດສິດ  
la upacara metatah utawi mapandes.

ຍາ ງູບສາກບໍລິບາດສິດ  
Ma upacara pawiwahan.

ກາ ງູບສາກຍາມີຊື່ສຽງອີກອີກ  
ga upacara mawinten utawi ekajati.

ຫຼ້າ ງູບສາກກຳລັງປະສານກິລິຍາພາກສາມຢ່າງໆ ນິຍາມຮຽນ  
(3) Upacara lan upakara manusa yadnya inucap. Alit-madia-utama  
ຍາກຳລັງປະສານກິລິຍາພາກສາມ ທີ່ມີຊື່ສຽງອີກອີກ  
manut kawigunan sang manggalaning yadnya utawi manut sastra  
ສາກຍາ  
agama.

ບາດສິດ 191

**Palet 5**

ບໍລິສັດພິມສິດ

**Indik Rsi Yadnya**

ບາດສິດ 192

**Paos 22**

ກາ ມີພິມສິດກຳລັງປະສານກິລິຍາພາກສາມ  
(1) Sang pacang madeg Pandita utawi madwijati patut masadok ring

(1) Sang pacang madeg Pandita utawi madwijati patut masadok ring

ຫຼ້າ ປູຈຽກຸດສາມພິມສິດກຳລັງປະສານກິລິຍາ  
(2) Prajuru Desa miwah ring Parisada Hindu Dharma Indonesia Kabupaten Badung.

(2) Prajuru Desa miwah ring Parisada Hindu Dharma Indonesia Kabupaten Badung.

ຫຼ້າ ປູຈຽກຸດສາມພິມສິດກຳລັງປະສານກິລິຍາ  
(3) Prajuru desa patut nitenin tur wenang ngalangin prade wenten kacihna

(3) Prajuru desa patut nitenin tur wenang ngalangin prade wenten kacihna

**ຫຼຸບສູງສິໄສນຸກູ່ສູງລາຍຍິບຳຸກຸ່ມບຸ່ກາລາສິສິ**  
 lepas saking kecap sastra agama miwah dresta tur sareng nyaksinin  
**ດູບລາກສາກຸ່ງກິບກຸ່ງຍາລຸທັດບຸບຸບິ**  
 upakara saha nyiarang ring paruman desa tegep rauhing  
**ບຸລິສິບັລາກຸບຸທາລຸ**  
 wates kawenangan muput yadnya.

**ຫຼ້ ປຸກຸບຸກຸ່ງກຸ່ງກຸ່ງສິລາກຸ່ງກິບກຸ່ງກິ**  
 (4) Prajuru patut ngentosin parab sang diniksa ring  
**ສາກຸ່ງສິບິບິລາກຸ່ງກິບກຸ່ງກິສິລາກຸ່ງກິ**  
 sahananing ilikita desa antuk biseka kawikon manut panugrannaben  
**ກຸ່ງກຸ່ງກິບກຸ່ງກິກິບກຸ່ງກິ**  
 nyane, saha kasiarang ring Desa Adat.

**ບຸບາສິບຸກຸ່ງ**  
**Paos23**  
**ກຸ່ງກິບກຸ່ງ**  
**Ngadegang Pamangku**

**ກຸ່ງ ກຸ່ງກິບກຸ່ງກຸ່ງກິບກຸ່ງກິ**  
 (1) Ngadegang pemangku manut dudonan.  
**ບຸ ກຸ່ງກິບກຸ່ງກຸ່ງກິບກຸ່ງກິ**  
 ha ngawilang saking turunan utawi waris.  
**ກຸ່ງ ຍິບິກຸ່ງກິບກຸ່ງກິບກຸ່ງກິບກຸ່ງກິ**  
 na mapinunas ring ajeng penataran Pura inucap, sane molihang  
**ບິບິກຸ່ງກິບກຸ່ງກິບກຸ່ງກິ**  
 pinget punika patut madeg pemangku.



ບາບາສີໂຕ້  
Paos24

໗ ພໍ່ຄຳຍື່ນຕູ້ກຸງທຸກຊາວກຳມາວະ

(1) Dharmaning pemangku kahyangan desa kadi ring sor :

໗ ຄຳຍື່ນຕູ້ກຸງທຸກຊາວກຳມາວະ

ha nitenin wiadin nuntun kasucian miwah reresikan ring pura.

໙ ກຸງທຸກຊາວກຳມາວະ

na ngenter upakara ring pura, taler upakara ring

ບາບາສີໂຕ້ກຳມາວະ

pakubon krama desa soang-soang.

໘ ພາຍຸກຸງທຸກຊາວກຳມາວະ

(2) Yan wenten krama mapanawuran, mangda masadok riyin ring

ບາບາສີໂຕ້ກຳມາວະ

prajuru wus punika wawu kaantebang.

໙ ບາບາສີໂຕ້ກຳມາວະ

(3) Panawuran marupa artha utawi brana, sami dados druwen desa.

໑ ບາບາສີໂຕ້ກຳມາວະ

(4) Pemangku kedadosang majenukan ke jeroan anak padem.

ກຳມາວະກຳມາວະ

Riwusan upakara mangde ngelaksanayang penyucian raga utawi

ບາບາສີໂຕ້

pebersihan.

បុរាណវិទ្យា  
Paos25

បិកោលិវុត្យាមិបិប្បសាមញ្ញសាសនិវិវាសៈ  
Pikolih utawi petuas pemangku sekadi ring sor :

ហា វុត្យាមិបិប្បសាមញ្ញសាសនា  
ha polih leluputan ayah desa.

នា វុត្យាមិបិប្បសាមញ្ញសាសនា  
na polih leluputan pepeson manut perarem.

សា វុត្យាមិបិប្បសាមញ្ញសាសនា  
ca polih sarin canang kalih pah tiga, sane apah tiga ngeranjing ke Desa  
សាសនា  
Adat.

រា វុត្យាមិបិប្បសាមញ្ញសាសនា  
ra polih dana ngawarsa manut pararem.

បុរាណវិទ្យា  
Paos 26

បេត្យាមិបិប្បសាមញ្ញសាសនា  
Pemangku patut kagentosin luih ipun.

ហា សាសនា  
ha sangkaning seda.

នា សាសនា  
na sangkaning pinunas ngraga menawi sungkan-sungkanan.



ឆ) សក្ខីតិសមិសិបត្ថក្សតាឡាមាហាមាតុតា  
 ca sangkaning kasisipan manut pamutus paruman desa,  
 សក្ខីតិសមិសិបត្ថក្សតាឡាមាហាមាតុតា  
 seantukan nilar sesana, makadi memaling, memitra, mamunyah,  
 ឡាមាហាមាតុតាឡាមាហាមាតុតា  
 dreti krama miwah dursila tiosan.

សំពៅ ១

SARGAH V

សុក្រេតាតាបាវង់

SUKRETA TATA PAWONGAN

បាត ១

Palet 1

ហិណ្ឌូក្រាមា

Indik Krama

បាត ២៧

Paos 27

៧) សុក្រេតាតាបាវង់ហិណ្ឌូក្រាមាឡាមាហាមាតុតា  
 (1) Sane kebaos krama desa inggih punika kulawarga sane maagama

ហិណ្ឌូក្រាមាឡាមាហាមាតុតាឡាមាហាមាតុតា

Hindu saha ngemong karang Desa, utawi karang kedi.

៨) សុក្រេតាតាបាវង់ហិណ្ឌូក្រាមាឡាមាហាមាតុតា  
 (2) Sajaba punika kasinanggeh tamiu. Tamiu kebinayang dados kalih,

ហិណ្ឌូក្រាមាឡាមាហាមាតុតាហិណ្ឌូក្រាមាឡាមាហាមាតុតា

inggih punika: tamiu sane maagama Hindu kewastanin krama tamiu,

ນຊຽງມິງພາມຊີ້ອາກຍບິຊຽງລາບູນິຊຽງ  
lan tamiu sioasan ring agama Hindu kewastanin tamiu.

ບາບາມີໂຕຢາ  
Paos 28

ສຽງຊາທອເຂດຊື່ຊຸບບິນຕາສຽງສາບຊື່ຊື່ງຽງາວາກາງນິງກະ  
Krama Desa Adat Bindu pawilangan nyane wenten nem soroh luire :

ໜຶ່ງ ສຽງຕາບຸນີໂສງນບັດມາສາຕາຕູສກິບາເບບາຊຸທ

(1) Krama Ngarep, kulawarga sane nyanggra karang ayahan Desa

ເຂດຊື່ຊຸບ

Adat Bindu.

ໜຶ່ງ ສຽງບາກາສາສຽງນບັດມາສາບຊື່ຊື່ເຊ່າສຽງກິມາສິ

(2) Krama Panyada, kulawarga sane wenten dedandanan waris saking

ສຽງຕາບຸນີໂ

krama ngarep.

ໜຶ່ງ ສຽງບາກາສາສຽງນບັດມາສາຍບິຊຽງສິສຽງບິກາຊາຊ່ງ

(3) Krama Paron, kulawarga sane mawit saking krama panyada tur

ມຍຸສຽງບບບາຍບາຊື່ຊື່ສາຍຽງບຍິກາສາສິມຕຸງ

sampun madue paumahan jenek, medruwe merajan / Sanggah

ສິຍຸນຊຸສາຍ

Kemulan Taksu.

ໜຶ່ງ ສຽງບິຕິກາບຸສຽງນບັດມາສາສິສຽງກາຊາທອມບຸຕິສິສິ

(4) Krama Pengele, kulawarga saking dura desa sareng jenek ring

ສຽງຕາບຸນີໂ

krama ngarep.

ໜຶ່ງ ສຽງສຸກາສາສຽງນບັດມາສາສິສຽງຕາບຸນີໂສຽງບິກາຊາ

(5) Krama Suka Duka, Kulawarga saking krama ngarep, krama penyada,

ສຽມບາກາວາໂມກສມຍຸສູນສິກາວີ  
krama paron,sane sampun alaki rabi.

໒) ສຽມຕາຍຸ

(6) Krama Balu.

ສຽມຕາຍຸບຸນຮູ້ສູນິງກາວາກາວະ  
Krama balu wenten kalih soroh :

ບ) ສຽມຕາຍຸຕິນິສູນິສິສຽນບັດຕາຍຸມາກາສຸນິສຽນຸບ

ha Krama Balu ngelintik, kulawarga balu sane nenten madruwe

ບາພຸບິຕາທາຍຸບິບາພຸບຕິກາຍຸ

ayah penyada utawi ayah pangele.

ຄ) ສຽມຕາຍຸຕິຍຸສຽນບັດຕາຍຸມາກາສຸນິສຽນຸບບາພຸ

na Krama Balu ngempu, kaluwarga balu sane madruwe ayah

ບິຕາທາຍຸບິບາພຸບຕິກາຍຸ

penyada utawi ayah pengele.

ບາບາສິກຸຜາ

Paos 29

ກ) ຕບິທາຍຸທາຍຸຍາທາຍຸທາຍຸທາຍຸ

(1) Ngawit dados Krama Desa Adat Bindu.

ບ) ສຽນິຕາຍຸທາຍຸທາຍຸທາຍຸທາຍຸ

ha Sangkaning ngamong karang ayahan desa.

ຄ) ສຽນິຕາຍຸທາຍຸທາຍຸທາຍຸທາຍຸ

na Sangkaning ngamong karang kedi.

ສ) ສຽນິບິບາທາຍຸ

ca. Sangkaning pawiwahan .

ຕ) ບິນິຍາຍຸທາຍຸທາຍຸທາຍຸ

(2) Panemaya tedun makrama Desa.

- ហ។ កាប្រក្ខតិវុតេសាត(វិសាលបក្ខិម្ពតិ)វិហុត្រ្យម  
 ha Nyabran sasih Kedasa (rikala Pengembak) tedun makrama  
 កម្មុហិវា  
 ngarep.
- គ។ កាវុត្រាស្រាតិវុតិមិមិវ្យាសិបមិបហត្រិវុត្រ្យម  
 na Ngantos a sasih mawiwit saking pawiwahan tedun makrama  
 សុកាធាវា  
 suka duka.

ហុហាសិវុត្រ្យ  
 Paos 30

ហេវិវិវុត្រិវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 Tategenan miwah Swadharma Krama Desa Adat Bindu  
 ហ។ ហេវិវិវុត្រ្យមិវុត្រ្យមិវុត្រ្យម

(1) Tategenan krama luire :

- ហ។ គ្រមកម្មុហិវាវិវុត្រិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 ha Krama ngarep, keni urunan miwah ayahan mamungkul.
- គ។ គ្រមបិវុត្រាវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 na Krama penyada, krama paron, krama pangele, krama suka  
 ធាវាវិវុត្រិវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 duka keni urunan miwah ayahan manut pararem.
- ឃ។ គ្រមកាវុត្រិវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 ca Krama balu, minakadi balu ngelintik keni urunan memungkul,  
 ហេវិវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 ayahan manut kawongannyane. Krama balu ngempu keni  
 ហុហាសិវុត្រ្យមិវុត្រ្យមិវុត្រ្យមិវុត្រ្យម  
 urunan miwah ayahan memungkul.

໘) ມູ່ລັຍລິຊຍນຶ່ງກະ

(2) Swadharmaning krama luire :

ບາ ຕຳຕິລັຍລິຊຍນຶ່ງກະບິຕບິຕິບຸບກບຸບຸຍ

ha Ngajegang saha tinut ring awig-awig miwah pararem Desa

ເຂດບິຕິຊຽ

Adat Bindu.

ຄາ ຂຽບິບຸບຸຍລິຊຍນຶ່ງກະບິຕບິຕິຊຽ

na Bhakti miwah sutindih ring Desa Adat Bindu.

ລາ ລັຍລິຊຍນຶ່ງກະບິຕບິຕິຊຽບິຕບິຕິຊຽ

ca Natak panes wiadin tis marupa ayah lan urunan, ngardi

ລັຍລິຊຍນຶ່ງກະບິຕບິຕິຊຽ

kabecikan Desa Adatsekala niskala.

໘) ບິຕິຊຽ

(3) Pituas karma.

ບາ ງບບິຕິຊຽບິຕບິຕິຊຽບິຕບິຕິຊຽ

ha Polih pasayuban miwah kaSukretan rikalaning kahanan panca

ເຂດບິຕິຊຽ

bhayamanut pararem.

ຄາ ບິຕິຊຽບິຕບິຕິຊຽບິຕບິຕິຊຽ

na Mapuankid utawi masuksukan miwah numbas ayah

ເຂດບິຕິຊຽ

manut perarem.



karang ayahannyane ke Desa Adat.

- na. Tan polih pah – pahan sangkaning padruwen desa sajawaning pah-  
pahan padruwen ring tempek manut perarem.
- ca. Tan polih pasayuban sajeroning ala ayu.
- ra. Parade sangkaning rahayu, polih ilikita bukti patilar saking prajuru  
desa manut perarem.

Palet 2

Indik Pamucuk Desa

Sane Pinaka Pamucuk Desa Luire

Prajuru Desa, Sabha Desa, lan Kertha Desa

Paos 33

Prajuru Desa

- (1) Desa Adat Bindu kaenter antuk Bendesa Adat.

ຕູ້ ໑ ທາຍາສາສຸກບາສິບາສຸສິບຸກທາຍາສາສິ

1. Tempekan kaenter antuk Kelian Tempek.

ຕູ້ ໒ ຕັກຊຸທບທາຍາສິ

(2) Bendesa patut :

ບາ ຍບິບິທາສິສຸຍຕບຸບິ ຍພຸສສາສິກາສິກາຕາສ

ha. Mawiwit saking krama ngarep, mayusa sakirang – kirang nyane

໑ ຫຼວງ ບໍ່ ພາ ທັງ ທີ່ ບໍ່ ດີ ສາ ຕາ ຍ ບິ ບຸ ພ ພ

30 warsa, tur uning ring pamargin agama miwah dresta.

ສາ ສາ ທິ ຕິ ຍ ນ ກ ບ ສຸ ສາ ຍິ ນິ ບ ທ ສາ ນິ ບ ກ ຍ ທ ສ ສ ສ

na. Kaadegang malarapan antuk pamilihan oleh paruman Desa

ສາ ສາ ທິ ຕິ ຍ ນ ກ ບ ສຸ ສາ ຍິ ນິ ບ ທ ສາ ນິ ບ ກ ຍ ທ ສ ສ ສ

Adat, soang – soang nyabran 5 (limang) warsa,

ສາ ສາ ທິ ຕິ ຍ ນ ກ ບ ສຸ ສາ ຍິ ນິ ບ ທ ສາ ນິ ບ ກ ຍ ທ ສ ສ ສ

sajawaning wenten pariindik tios,tur kangkat kapilih malih

ບິ ມ ສ ສິ

Pisan.

ສາ ສາ ທິ ຕິ ຍ ນ ກ ບ ສຸ ສາ ຍິ ນິ ບ ທ ສາ ນິ ບ ກ ຍ ທ ສ ສ ສ

ca. Maduluran Dewa Saksi ring Pura Desa utawi Bale Agung.

ບາ ບາ ສິ ດ ສ ຳ

Paos 34

ຕູ້ ໓ ຕັກຊຸທສາສິສຸຍຕບຸບິ ຍພຸສສາສິກາສິກາຕາສ

(1) Bendesa Adat Bindu kasanggra antuk :

ບາ ບາ ສິ ດ ສ ຳ

ha. Patajuh.

ສາ ສາ ທິ ຕິ ຍ ນ ກ ບ ສຸ ສາ ຍິ ນິ ບ ທ ສາ ນິ ບ ກ ຍ ທ ສ ສ ສ

na. Panyarikan.





71. ຕັ້ງຊຸດທິສາບຍາບາມີເວັ້ນກາຍຮູ້ສຶກເປັງບາບາມີຮູ້  
 ra. Bendesa rikala maosang wicara patut kasanggra oleh Angga  
 ສິບາທາສາມສິກາສິກາບິບູຣູ້ຕິເຂີມິ  
 kerta desa sakirang – kirang ipun tigang diri.
72. ຕັ້ງຊຸດທິບູກູກິກິມິກູຍາບາມີເວັ້ນສາທິ  
 ka. Bendesa ngelanturang ring sang rumawos, minakadi  
 ຍາຕິນິມູນິຮິສາຍາສິບຸຍາຕິນິມູນິກິ  
 Majelis Alit ring Kecamatan miwah Majelis Madya ring  
 ສາລຸບາທາສິບຸກາທາຍາຍາມິກູກູທາສິກູສິຍາບາບາມີຮູ້  
 Kabupaten, pradene pamutus Bendesa nenten kacumpu olih  
 ມີເວັ້ນສາທິ  
 sang mawicara.
73. ຍາສາຍາທາທາຍາຍາຍາບາບາມີເວັ້ນສາທິກູກິກິ  
 da. Maka duta desa matemuang baos ring sapisira ugi.

ບາບາມີເວັ້ນ  
**Paos 36**

ບິບູບູບາບິບາບາບິບາບາບິບາບາບາບາບາບາບາບາ  
 Pituas utawi olih-olihan Prajuru Desa luire :

74. ງາບາບິບູບູບາບາບາບິບູບູບາບາບິບູບູບາບາ  
 ha. polih lelpukan minakadi pesuan-pesuan.
75. ງາບາບິບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູ  
 na. polih pituas minakadi dana manu pararem.
76. ງາບາບິບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູບິບູ  
 ca. polih tanding tengah.
77. ງາບາບິບູບູບາບາບາບິບູບູບາບາບິບູບູບາບາບິບູບູບາບາບິບູບູບາບາ  
 ra. polih laluputan urunan jinah rikala piodalan manu pararem.

ບາງບາສິນໂຮງ  
Paos 37

ໜ້າ ປຸຈຸກສາດໂຮງສິນໂຮງສາດໂຮງ

(1) Prajuru kagentosin riantukan.

ບາ ງມຂາ

ha. Seda.

ສາ ບິທຸກສິນບາຍສາຍບິທຸກສິນ

na. wit saking pakayunan utawi pinunas ngraga.

ສາ ມາຍສາຍສາຍພາຍບິທຸກສິນ

ca. sampun manut panamaya utawi senger.

ກາ ສາສິນບິທຸກສິນບິທຸກສິນບິທຸກສິນບິທຸກສິນ

ra. kasisipang duaning iwang pamargi minakadi setata nilar sasana.

ໜ້າ ປຸຈຸກສາດໂຮງສິນໂຮງສາດໂຮງ

(2) Ngentosin prajuru patut sajeroning paruman tur

ສາສິນໂຮງສິນໂຮງສາດໂຮງ

kaingkupin antuk krama desa.

ບາງບາສິນໂຮງ  
Paos38

ສາສາດ

Sabha Desa.

ບາ ສາສາດບິທຸກສິນບິທຸກສິນບິທຸກສິນບິທຸກສິນ

ha. Sabha Desa pinaka penyelidiyi krama Desa Adat Bindu sane kasudi

ສາສິນໂຮງສິນໂຮງສາດໂຮງ

sajeroning paruman desa.

na. **Swadharman sabha Desa ngrincikang sahananing**  
**ບບຕຽສຄູ່ບຸລິສັດມາກຍາຕຽງຮີ**  
**wawangunan miwah karya sane mebuat ring**  
**ງາທາດເຂດເມັດຮູ້**  
**Desa Adat Bindu.**

ca. **Sabha Desa rikala ngamargiang swadharmannyane ngerincikang**  
**ສາບາສາລິບບຕຽສຄູ່ບຸລິສັດມາກຍາຕຽງຮີ**  
**sahananingwawangunan utawi karya sane mebuat kaenter**  
**ບາສູ່ສຽງງາທາດເຂດເມັດຮູ້**  
**antuk prajuru Desa Adat ngelantur nguningang**  
**ບຸກິຕຽງຮີສາລິບບຕຽງຮີບາກຍາຕຽງຮີ**  
**rerincakannyane ring paruman Desa Adat.**

**ບາບາສາລິບບຕຽງຮີ**  
**Paos39**

**ສິທາດາ**  
**Kertha Desa.**

ha. **Penyelidiyi dadia miwah prajuru lempas kaadegang Kertha**  
**ງາທາດາທາດເຂດເມັດຮູ້**  
**Desa ring Desa Adat Bindu.**

na. **Angga Kertha Desa ngadegang prajuru Kertha Desa.**

៨។ ស្វដំរិមនីមេរាដាតកាបូតិកុតត  
 ca. Swadharman Kertha Desa nyarengin Desa  
 ឧដាមាសាងម៉ាតាដិមុតាដិម៉ិសារិកុតត  
 Adat maosang makadi mutusang wicara ring Desa  
 ឧដាម៉ិកុត ៥៥  
 Adat Bindu.

១។ នីមេរាដាតរិកាឡាម៉ាដិមុតាដិម៉ិសារិកុតត  
 ra. Kertha Desa rikala ngamargiang swadharmannyane  
 តាតាមនីមេរាដាតរិកាឡាម៉ាដិមុតាដិម៉ិសារិកុតត  
 kaenter antuk prajuru Kertha Desa miwah prajuru Desa Adat Bindu.

២។ នីមេរាដាតរិកាឡាម៉ាដិមុតាដិម៉ិសារិកុតត  
 ka. Kertha Desa rikala nepasang wicara mangda nepek ring Tri  
 ប្រេម៉ា (ប្រុតិ, សាក់សិ, ឡិកិតា) ៥៥  
 Premana (Bhukti, Saksi lan Ilikita).

បត្រា ៣  
 Palet 3

ឃីតិសារុមាតា  
 Indik Paruman  
 បាប៉ា ៤០  
 Paos40

៣។ បារុម៉ាឡាម៉ាដិមុតាដិម៉ិសារិកុតត  
 (1) Paruman utawi sangkepan ring Desa Adat Bindu.  
 បារុម៉ាឡាម៉ាដិមុតាដិម៉ិសារិកុតត  
 pawilangannyane luire :



ក័រ្យេលមាឃាតង្គិម្ភុំ  
nyeleepot lan madestar.

ឆ។ បរ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកត្រង្គម  
ca. paruman prasida kakawitin yan sampun katedunin antuk krama  
ល្អិត្រិហ្មាត្រង់  
lintangin ringatenga.

៣។ បរ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
ra. paruman kakawitin antuk nguncarang puja panganjali tur  
ត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញាស្រុកប្រាជ្ញា  
kapuputang antuk nguncarang puja parama santih kaenter olih  
ប្រាជ្ញា  
prajuru.

ក្តី។ ត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
(3) Kaputusan paruman sinanggeh sah madasar  
ហត្ថលេខាត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
antuk pikayun gilik-seguluk, sampun kesungkemin antuk kalih  
បុរាណប្រាជ្ញាស្រុកបុរាណប្រាជ្ញាស្រុកបុរាណប្រាជ្ញា  
pahtiga pamilet, maka pamiteges patut kasurat tur kasiarang ring  
បរ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
paruman inucap.

បរ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
Paos41

ឯកិបរ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
Daging paruman prajuru desa ngrincikang pangerencana utawi usaha  
រ្យមត្រប្រសិទ្ធភារបំពង់ក្រុមរ្យត្រង់ស្រុកបុរាណប្រាជ្ញា  
desa kapungkur, nanging tan kawenang mutusang ngawedalang





ປາເລັດ 4

Palet 4

ບົດສຳນຳປະຊາຊົນ

Indik Panyanggran Banjar

ປາສ 43

Paos 43

ໜ້າ ປະຊາຊົນປະຊາຊົນ

1) Panyanggran Kahyangan Desa.

ໜ້າ ສາມັກຄີປະຊາຊົນປະຊາຊົນ

ha. Salwiring prabeya, wawangunan ring Kahyangan Desa

ຂະບວນການປະຊາຊົນປະຊາຊົນ

Adatkasanggra antuk krama Desa Adatmanut perarem.

ໜ້າ ສາມັກຄີປະຊາຊົນປະຊາຊົນ

na. Salwiring pakaryan nyanggra pujawali utawi piodalan ring

ປະຊາຊົນປະຊາຊົນ

Kahyangan Desa, kasanggra antuk krama Desa

ຂະບວນການປະຊາຊົນ

Adatmanut perarem.

ໜ້າ ປະຊາຊົນປະຊາຊົນ

2) Panyanggran kalayu sekaran.

ໜ້າ ສາມັກຄີປະຊາຊົນປະຊາຊົນ

ha. Krama Desa Adat Bindu pamekas krama suka-duka

ປະຊາຊົນປະຊາຊົນ

katatut nyanggra upacara kalayu sekaran manut dudonannyane.

ໜ້າ ສາມັກຄີປະຊາຊົນປະຊາຊົນ

na. Rikala krama suka-duka ngamargiang swadharmannyane kaenter

ບາຊູສາຍຊຽງກຸທາທອດທາງ  
antuk prajuru Desa Adat.

- ໘) ບາກາດຊຽງກຸທາທອດທາງ
- 3) Panyanggran upacara yadnya ring pakubon krama Desa  
ກຸທາທອດທາງ ບາກາດຊຽງກຸທາທອດທາງ  
Desa Adat kapatut nyanggra manut wiguna.

ບາກາດຊຽງກຸທາທອດທາງ

Palet 5

ບິດີສາຍຊຽງກຸທາທອດທາງ

Indik Pawiwahan

ບາກາດຊຽງກຸທາທອດທາງ

Paos 44

- ໙) ບິດີສາຍຊຽງກຸທາທອດທາງ
- (1) Pawiwahan inggih punika patemoning purusa lawan pradana  
ສາຍຊຽງກຸທາທອດທາງ ສາຍຊຽງກຸທາທອດທາງ  
sakalan ipun malarapan panunggalan kayun suka citta  
ສາຍຊຽງກຸທາທອດທາງ ສາຍຊຽງກຸທາທອດທາງ  
kadulurin upasaksi sekala-niskala manut sastra agama.

໑໐) ບິດີສາຍຊຽງກຸທາທອດທາງ

- (2) Pamargin pawiwahan luire :

ບາ ບິດີສາຍຊຽງກຸທາທອດທາງ

ha pepadikan, kamanggala antuk pakrunan.

ສາ ຕົກກາກາທາທອດທາງ

na ngerorod, ngrangkat riin wawu kaetut antuk pakrunan.



ສາ ງຸບຣູບມສາວິປຸຮຸງມາທຕິນິສິເທພິບບາຣູ  
 ca wenten upasaksi prajuru sane ngilikitayang pawiwahan tur  
 ສາງຍຸມິກິມິຕິບິສິບິກິສິນິສິຍຸ  
 katumusang ring sang ngawi wenang Perbekel, Camat miwah  
 ຍຕຸບບິກຸງອາທຸວິບິນິ  
 manggala Pencatatan Sipil.

ຫຼື ບກຕຸງຮາງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 (2) Parabian sane tan manut kadi ring ajeng sinanggeh tan patut.

ບາບາສິ/໓໒  
 Paos46

ອາທຸບກກຕຸງຮາງ

Tata cara parabian :

ຫາ ມບສິກບຸຕິບສິຍບບກຕຸງຮາງບິກາກຸງ  
 (1) Sapasira ugi pacang mapawarangan kulawargaan nyane  
 ບາງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 patut masadok ringprajuru, selantur nyane prajuru  
 ຍກິອາທຸວິບິນິສິບິກິສິນິສິຍຸ  
 maritatas manut tan manut kawentenan parabiane.

ຫຼື ບຍ່ຕິສາບສິກຸງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 (2) Pemargin papadikan manut dudonan;

ຫາ ຕຍ່ຕິບສາກຸງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 ha ngamargiang pakrunan maduluran canang pangraos saha  
 ກກຸງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 reruntutan ipun, upasaksi prajuru.

ຫາ ກິສຍຸກຸງອາທຸວິບິນິສິບິກິສິນິສິຍຸ  
 na risampun puput adung bebaosane raris sang istri kaajak budal ring





បញ្ជី ១៤១

Palet 6

ហិណ្ឌូស៊ីន្តាណា

Indik Sentana

ហាហាសិវ១៣

Paos48

៧១ ស៊ីន្តាណាប្រើប្រាស់ហាហាសិវ១៣

(1) Sentana wenten kalih paos, sane kaucap :

ហា ប្រេស៊ីន្តាណា

ha pretisentana

នា ស៊ីន្តាណាប្រើប្រាស់

na Sentana pamerasan.

៧២ ប្រេស៊ីន្តាណាប្រើប្រាស់ស៊ីន្តាណាប្រើប្រាស់

(2) Prati Sentana inggih punika Sentana sane metu saking pawiwahan  
នាហាហាសិវ១៣

kapatut .

៧៣ ប្រើប្រាស់ហាហាសិវ១៣ប្រើប្រាស់

(3) Prade pawiwahan tan ngawetuang sentana, kengin ngidih sentana

ហាហាសិវ១៣ប្រើប្រាស់ស៊ីន្តាណាប្រើប្រាស់

antuk sekala-niskala sane kawastanin sentana pamerasan .

៧៤ ប្រើប្រាស់ហាហាសិវ១៣ប្រើប្រាស់

(4) Prade pawiwahan tan kapatut ngawetuang sentana, mangda

ហាហាសិវ១៣ប្រើប្រាស់ស៊ីន្តាណាប្រើប្រាស់

tan kantun kawastanin babinjat utawi astra patut kamanggale

ហាហាសិវ១៣ប្រើប្រាស់

antuk pamerasan.

໑) ມີຄູ່ລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານ (ບຸນທ່ານ) ມາກລ  
 (5) Sentana rajeg inggih punika pratisentana wadon (pradana) sane  
 ລາຍຕູ້ບຸນທ່ານ (ບຸນທ່ານ) ທ່ານສູ່ບຸນທ່ານທ່ານ  
 kamanggehang lanang (purusa) tur sampun kelaksanayang  
 ບບຸນທ່ານທ່ານທ່ານມີຄູ່ລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານ  
 pawiwahan utawi ngidih sentana Nyeburin.

໒) ມີມາກລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານ  
 (6) Sang sane kaarsayang Sentana rajeg inucap inggih punika :  
 ບາ ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 ha. prati sentana wadon tunggal, utawi maka sami prati sentana  
 ບຸນທ່ານທ່ານ  
 wadon

ກ) ມີຄູ່ລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານທ່ານ  
 na. sampun kamanggehang dados prati sentana purusa.  
 ລ) ລາຍຕູ້ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 ca. kapawiwahan kaceburin, kautsayang antuk jadmā sane magama.

ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 Hindu, utawi jatma sane magama tiosan sane  
 ມີຄູ່ລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 sampun ngalaksanayang pamarisudha raga utawi sudi wadani.

ກ) ມີຄູ່ລາກຄີບູຕິບູຄືນສູ່ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 ra sane manggegh sentana rajeg patut mapasadok ring prajuru desa  
 ທ່ານສູ່ບຸນທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານທ່ານ  
 tur kasiarang ring desa Adat.



ບາບາມີໂຮມ

Paos 49

໗) ຕູ້ໜີ້ຮູ້ຄຍຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບສາກ

(1) Ngangkat sentana manut dudonan patut maka cihna upacara  
ບໍ່ມີກມຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບສາກ  
pamerasan sanekasaksiang sekala niskala.

໘) ມບມີກບຸກບຮູ້ຄຍບໍ່ມີກມຮູ້ທຸກທາລາລາຍຮູ້ຄຍ

(2) Sapa sira ugi krama pacang meras sentana patut masadok ring  
ຕົ້ນຮູ້ທຸກທາລາລາຍຮູ້ຄຍບໍ່ມີກມຮູ້ທຸກທາລາລາຍຮູ້ຄຍ  
bendesa sanistane tigang wuku sadurung pamerasan.

໙) ຕົ້ນຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ

(3) Bendesa nyiarang ring paruman Desa sang sapisira sira ugi rumasa  
ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ  
tan lila mangda masadok ring Bendesa masengker kalih wuku  
ມຮູ້ທຸກທາລາລາຍຮູ້ຄຍ  
sadurung pamerasan.

໑໐) ບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ

(4) Prajuru desa digelis maosin saha ngicenin pamutus nepek ring catur  
ບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ  
Drestamiwah pararem.

໑໑) ບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ

(5) Prade sulur pamerasan tan manut kecaping ajeng, prajuru desa  
ບໍ່ມີກມຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ  
wenang ngandeg sang pacang makarya, saha ngicenin pamutus mangda  
ສູນຮູ້ທຸກທາລາລາຍຮູ້ຄຍມີບຸກບຮູ້ທຸກທາລາລາຍຮູ້ຄຍ  
kapuputang riin bebaosane sulur utawi wicaranyane.

໙໑ ບັນກາສຽງາສຽບເງື່ອງເທກິມຍງູສິບຸ່

(1) Paperasan sane kapatut ring desa ri sampun macihna:

ບາ ບິລິບິລິທະບຍັນກາສຽງາ

ha. Widhi widana pamerasan;

ສາ ສາສາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

na. Kasaksinin antuk prajuru desa sane makelingang utawi

ຕິນິລິທາລື

ngilikitayang.

ສາ ສາສາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

ca. Kasiarang ring paruman desa.

໙໒ ສາສາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

(2) Sane patut kaperas anggen sentana kadi ring sor:

ບາ ຈາຕມາມາກິມາ

ha. Jatma maagama Hindu;

ສາ ສາສາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

na. Kulawarga saking lanang, prade tan wenten kengin saking

ບາທາລາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

wadon, yaning taler tan wenten wawu kengin saking kayun;

ສາ ສາສາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

ca. Kautamayang saking waris pancer kapurusan;

ກາ ສິນາລິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

ra. Sinalih tunggil mawiwit saking kulawarga tunggal sanggah

ບາທາລາສິນິທູສຽງາງາງາທາທາສາສາສິນິທູທາບິ

utawi tunggal merajan, paibon utawi dadia, utawi

កម្មីល្អតន្ត្រីវាបាយាវតបន្តិក្ស័យធាតុហិក្ខុ

ngambil anak tios sakewanten sang maagama Hindu.

ញ្ច វតកំត្រិវាស្សីត្រតបត្តត្រិហធីអិលង្គិប្បធិក្សវាវាតិ

(3) Kengin meras sentana langkungan ring adiri, lanang wiadin wadon.

បក្សទី១៧

Palet 7

ហិក្ខិត ប្បតិ

Indik Nyapian

បុប្ផាសិ១១៧

Paos 51

កាប្បត្រក្សតិ

Nyapian merabian.

ហ បបិបហត្រ្យសិដ្ឋប្បត្រតបត្តត្រិហធីអិលង្គិប្បធិក្សវាវាតិ

ha pawiwahan prasida wusan majalaran palas marabian.

ត បត្រត្រិហធីអិលង្គិប្បធិក្សវាវាតិ

na palas marabian, wenten sangkaning pada lila, utawi

មបិបិទ្រិសតាវាវាស្សីត្រតបត្តត្រិហធីអិលង្គិប្បធិក្សវាវាតិ

mawiwit wicara kabawos nyapian.

ឃ ប្បត្រត្រិហធីអិលង្គិប្បធិក្សវាវាតិ

ca wusan marabian sahantukan sinalih tunggil lampus kabawos balu.

ង ធីបបិបហត្រ្យសិដ្ឋប្បត្រត្រិហធីអិលង្គិប្បធិក្សវាវាតិ

ra sang palas marabian patut atur supeksa pailikitan ring sang

រ្យមវាវាស្សីត្រតបត្តត្រិហធីអិលង្គិប្បធិក្សវាវាតិ

rumawos minakadi pengadilan negeri, wastu tuntas apadang,

ນລູ່ປຽກກຽກກິກິສຽຍາທາ໌

lantur prajuru nyiarang ring krama desa.

# ບາບາສິໂຊຕຽ

Paos 52

ທຽທາລາລານລຽກຽາຮີ:

Dudonan palas marabian :

ທາ ມຽນຸບນລຽກຽາຮີປຽທາລາລານລຽກຽາຮີຕຽກຽາຮີຕຽກຽາຮີຕຽກຽາຮີຕຽກຽາຮີຕຽກຽາຮີ

ha Sulur palas merabian, pradene sinalih tunggil anasar laku matilar

ທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີ

tan pasadok jantos atahun, wak purusia, asta capala, tan prasida

ທາທຽກຽາຮີ

adung malih.

ທາ ພາສິສາກາລາທຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີ

na yan wicarane katumusang antuk lanange, sangkaning sang istri:

ທາ ພາລາທາທຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີ

1 Paradara utawi logika sanggraha.

ທາ ພາລາທາທຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີ

2 Amandel sanggama maambul-ambulan jantos enam sasih.

ທາ ພາສິສາກາລາທຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີທາລາລານລຽກຽາຮີ

ca yan wicarane katumusang antuk sang istri, sangkaning macihna :

ທາ ທຽກຽາຮີ

1 Drati Krama.

ທາ ພາລາ

2 Wandu.



ຫຼືພຽງຍຸສູນິນິທິທາກິລາຍື່ນິສາກາຍຸສູນິ  
 nanging yan sampun ilikita nyinahyang wicara ipunsampun ring  
 ທາກຸງື່ງຍາບາມົນິກິສຸຸລິຍວິທຸກຸກຸສຸລິ  
 tangan sang rumawos(pemerintah)sang nampi dunungan tan keni  
 ບຍິລາຸ  
 pamidanda.

ບາບາສີ 53  
 Paos 53

ບນສູກຕຸງສູນິບາທຸຍນິກິລາທິກິກິລາ  
 Palas marabian nanging adung malih, sekadi ring sor :  
 ບາ ພາກຸສຸສູນິບນສູກຕຸງສູນິບາທຸຍນິກິລາ  
 ha yan wenten krama palas marabian, nanging macihna adung malih  
 ບາກຸສຸສູນິບາທຸຍນິກິລາທິກິກິລາ  
 patut ngawitin malih ngalaksanayang widi widana pawiwahan.  
 ຫາ ພາກຸສຸສູນິບນສູກຕຸງສູນິບາທຸຍນິກິລາ  
 na yan wenten krama sekadi punika keni danda ngawaliang  
 ສູກກຸສຸສູນິບາທຸຍນິກິລາທິກິກິລາ  
 suaran kulkul,agung-alit manut pararem.

ບາບາສີ 54  
 Paos 54

ຫາ ສູກຕຸງສູນິບາທຸຍນິກິລາທິກິກິລາ  
 (1) Krama balu kabinayang dados :  
 ບາ ສູກຕຸງສູນິບາທຸຍນິກິລາທິກິກິລາ  
 ha balu luh wit sentana rajeg, miwah balu luh boya sentana.

໑໑ ຕາບູຍູນິສປຸງສາບິເງິນຊູສາປຸງສາຍິບາຕາບູຍູນິ  
na balu muani kapurusa (wit sentana kapurusa), miwah balu muani  
ຕັ້ງກິສຸກາບາກຸສາຍິສຸກາປຸງສາ  
nyeburin kabaos boya sentana purusa.

໑໒ ມູທ່າຍຸກບຸບິສຸບາ  
(2) Swadarman balu inucap.

໑໓ ຕາຍຸກບຸບິສຸບາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
ha ngamanggehang patibrata tan kengin ngamargiang paradara  
ບຸກຍິສຸກາຍິສຸກາ  
utawi drati krama.

໑໔ ຕາບສາຍິບາກິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
na ngawasayang waris gunakaya, tan dados ngadol, ngadeang,  
ຍາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
makidihang lan siosan punika sajawaning kabebasaning saking  
ປຸກຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
pianak utawi kulawarga pinih tampek saking rabine, utawi  
ກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
okane kantun alit-alit.

໑໕ ກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
ca kengin ngidih sentana prade sampun wenten pidabdab sadurung  
ຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
sinalih tunggil seda, saha kabebasaning antuk kulawarga  
ຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
sinanggeh kapurusa.

໑໖ ສາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາຍິສຸກາ  
ra kawenangan mawiwaha malih, yan wenten kabebasan saking

ປູກສາ(ເທບທາງ) ທຸກບໍ່ສູນບໍ່ຕາລາບຸກສາ  
pianak (daha-taruna) utawi kulawarga kapurusan.

໘) ຕາບູກສາບູກສາຕັ້ງສາດິກິ່ງສວ່ະ

(3) Balu kaucap tan pageh sekadi ring sor :

໙) ທຸກິ່ງຍາທຸກບໍ່ບາດາ  
ha drati krama utawi paradara.

໑໐) ຍາດິນັ່ມສາບສູກຕາສູກສາທາສູກສາມິ່ງສາດິກິ່ງ

na matilar saking pakubon tan masadok jantos enam sasih.

໑໑) ຕາທາດິນັ່ງຕາທາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງ

ca ngadol, ngadehang makidihang druwe (waris) tan polih

ສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງ

kabebasan saking waris pinih tampek.

໑໒) ທຸກຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງ

ra lempas saking swadarma siosan tan prasida ngesein solah

ຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງ

maprawerti marep ring pituduh kulawarga purusa.

໑໓) ພາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງຍາດິນັ່ງ

(4) Yan macihna kadi ring ajeng balu inucap ten polih upon-upon waris,

ສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງສາດິກິ່ງ

samaliha kaangkat katundung saking genahnyane.



**បញ្ចក្រឹត្យ ១៥**  
**Palet 8**  
**ហិរិវរិសា**  
**Indik Warisan**  
**បក្សាសិ ១១១**  
**Paos 55**

**ក្រ** បរិសត្តិក្រិបុនិសាសាសាសាសាសាសាសា  
 (1) Warisan inggih punika artha brana saha ayah-ayahan ngupadi  
**សុក្រេតាសេកាលនិសកាលាសាសាសាសាសាសាសាសាសា**  
 Sukreta sekalaniskala saking leluhurnyane marep ring  
**ច្រកច្រកច្រក**  
 turunannyane.

**ក្រ** សាសាសាសាសាសាសាសាសាសាសាសាសា  
 (2) Sane sinanggeh warisan luire:  
**ហា ដូចេនាសាសាសាសាសាសាសាសាសាសាសាសាសាសាសា**  
 ha. Due tengah, makadi tegal ayahan desa, kahyangan, pusaka,  
**សិវាគារានាសាសាសាសាសាសាសាសាសាសាសាសាសាសា**  
 siwa karana, lan sane siosan;  
**នា បាសាសាសាសាសាសាសាសាសាសាសាសាសាសាសាសាសា**  
 na. Pagunakayan, tatadan/jiwa dana, hutang piutang.

**ក្រ** បបុរិសាសាសាសាសាសាសាសាសាសាសាសាសា  
 (3) Wawu kengin kabaos warisan prade wenten:  
**ហា សាសាសាសាសាសាសាសាសាសាសាសាសាសាសាសាសា**  
 ha. Sang mapiturun (pawaris).  
**នា សាសាសាសាសាសាសាសាសាសាសាសាសាសាសាសាសា**  
 na. Katurunan (ahli waris).

ສາ ຜົນທຽມທາງທຳມະຊາດ(ບາພຸບາພບາລີ)॥  
ca. Artha brana tategenan (ayah-ayahan).

ບາບາສີ 196  
Paos56

໑) ບາບູບກິສີ 1 ບູງກະ

(1) Ahli waris, luire:

ບາ ບູບຳສິສຸສບູງກະ

ha. Pratisentana purusa.

ສາ ສິສຸສກຳຕິບູບຳສິສຸສບບິກສາລີ

na. Sentana rajeg utawi sentana paperasan.

໒) ບູກທາທຸສຸສຸສາລິກິບາຕິມາສສິສຸສບູບກິສີ

(2) Prade tan wenten sakadi ring ajeng sane sinanggeh ahli waris:

ບາ ທຸກສາສຸສຸສບູບຳສິສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູບກິສີ

ha. Turunan purusa pernah ngunggahang makadi rerama lanang,

ບິສາລີ/ບິສາລີກາກສາສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູກທາທຸສຸສາລິກິ

pekak, selanturnyane, rerama misan, rerama mindon.

ສາ ທຸກສາສຸສຸສບູບຳສິສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູບກິສີ

na. Turunan purusa pernah ke samping makadi.

ສາບາສາສິສຸສບູບຳສິສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູກທາທຸສຸສາລິກິ

kaponakan di misan miwah di mindon.

໓) ສູວາຣມາຢາງ ທຸກສາສຸສບູບກິສີ

(3) Swadarmaning ahli waris patut:

ບາ ສິກິຍສາທຸທຸກສາສຸສບູບຳສິສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູບກິສີ

ha. Nerima saha ngutsahayang tetamian pah-pahan leluhurnyane,

ຍສາສິສຸສບູກທາທຸສຸສາລິກິບາຕິມາສສິສຸສບູກທາທຸສຸສາລິກິ

makadi ngrempon sanggah/merajan, Pura, saha







ບຸກຄົນໜຶ່ງ

Palet 9

ບັນດາສິນຄ້າ

Indik Pecalang

ບຸກຄົນໜຶ່ງ

Paos59

໑) ງາດທະນາຍົກສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

1) Desa Adat Bindu kapatut ngadegang Pacalang Desa.

໒) ບຸກຄົນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

2) Angga pacalang mawiwit saking soang-soang tempek,

ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງ

pawilangannyane manut wiguna.

໓) ບຸກຄົນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

3) Angga pacalang ngadegang prajuru Pacalang manut dudonannyane.

໔) ມູນຄ່າສິນຄ້າທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

4) Swadharmaning pacalang nitenin kaSukretan pamargin acara minakadi

ພາກສ່ວນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

yadnya ring Desa Adat, acara nyanggra pangrauh Guru

ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

Wisesa ring Desa Adat, miwah karya ring soang-soang

ບຸກຄົນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

pakubon Krama manut wiguna.

໕) ບຸກຄົນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

5) Pacalang rikala ngamargiang swadharmannyane kaenter antuk prajuru

ບຸກຄົນທີ່ບໍ່ມີສິນຄ້າສູ່ສາບທຸກໆຄັ້ງທີ່ບໍ່ມີສິນຄ້າ

pacalang miwah prajuru Desa Adat.

បញ្ជី ១៧០

Palet 10

ហិណ្ឌូសិរិ

Indik Wasitha

បុរាណ ១៤០

Paos60

សបសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 Sapasira ugi maderbe putra lanang utawi istri yening sampun panamaya  
 យុវសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 yusa kapatut ngeranjing ring pendidikan sakirang-kirang  
 ហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 ipun pendidikan dasar 9 tahun manut daging undang-undang  
 ហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 pendidikan nasional Republik Indonesia.

បញ្ជី ១៧៧

Palet 11

ហិណ្ឌូសិរិហិណ្ឌូសិរិ

Indik Krama Istri

បុរាណ ១៤៧

Paos61

៧៧ គ្រូហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 (1) Krama istri Desa Adat Bindu patut masikian ring paiketan  
 ហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិហិណ្ឌូសិរិ  
 Wanita Hindu Dharma Indonesia utawi WHDI.

- ໘) ກຸ່ມບຸກຄົນທຸກຊາດທີ່ຮູ້ກັນກັນ  
 (2) WHDI Desa Adat Bindu patut maderbe pararem.

ບຸກຄົນທີ 12

Palet 12

ບັນດາຊາວບຸກຄົນ

Indik Sekaa Taruna

ບຸກຄົນທີ 62

Paos62

໙) ສຳລັບບຸກຄົນທີ່ເປັນຜູ້ອາໄສຢູ່ໃນບຸກຄົນທຸກຊາດ

- (1) Sapasira ugi alit-alit pinaka putra-putri krama Desa

ບຸກຄົນທີ່ຮູ້ກັນທີ່ມີອາຍຸສູງກວ່າ 15 ປີຕັ້ງແຕ່ຕົວເມັດ

Adat Bindu, yening sampun mayusa 15 warsa patut ngranjing

ກຸ່ມຊາວບຸກຄົນທຸກຊາດທີ່ຮູ້ກັນ

ring Sekaa Taruna Desa Adat Bindu.

໑໐) ບັນດາຊາວບຸກຄົນທຸກຊາດທີ່ຮູ້ກັນກັນ

- (2) Sekaa Taruna Desa Adat Bindu patut maderbe

ບັນດາບຸກຄົນທີ່ມີອາຍຸສູງກວ່າ 15 ປີທີ່ມີຄວາມ

awig-awig lan pararem pinaka tuntunan maprawerti dharmaning

ບັນດາຊາວບຸກຄົນ

sekaa taruna.



សំពៅ

SARGAH VI

ស្ករតាតាបក្ខមហាភិ

SUKRETA TATA PALEMAHAN

បក្ខមហាភិ

Palet 1

ហិក្ខុន្តរាហិកហិ

Indik Karang, (Tegal)

ហុបាសិ

Paos 63

ក្រ បបិបត្តរាហិហុបាសិក្ខុន្តរាហិកហិ

(1) Pawilangan karang ayahan Desa Adat wenten kalih soroh luire.

ហ គរាហុបាសិ (ហុបាសិ)

ha. karang desa (PKD).

គ គរាហិកហិ(ក្ខុន្តរាហិ)ហុបាសិក្ខុន្តរាហិ

na. karang kedi (guna kaya) sane wenten ilikitan ipun.

ក្ល មហិហុបាសិក្ខុន្តរាហិ(ហិកហិ)ហុបាសិក្ខុន្តរាហិ

(2) Sapasira ugi ngamong karang (tegal) patut ngawentenang.

ហិហុបាសិក្ខុន្តរាហិ

wates marupa tembok utawi pagehan.

ក្ល គរាហិហុបាសិក្ខុន្តរាហិក្ខុន្តរាហិ

(3) Karang patut magaleng keluanan artos ipun magaleng kaler

ហិហុបាសិក្ខុន្តរាហិ(ក្ខុន្តរាហិ)ហុបាសិក្ខុន្តរាហិ

wiadin kangin. Sane ngardinin wates wiadin pawanengan patut sane

ហិហុបាសិក្ខុន្តរាហិ(ក្ខុន្តរាហិ)ហុបាសិក្ខុន្តរាហិ

madrue karang wiadin tegalan sane di tebenan utawi sane



ឡើយសុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ  
tur sane kaentasin pungkuran puput tirtha kamanten.

- ២) យាវត្ថុសុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ
- (8) Yan wenten jadma padem tan wenten ngangkenin sawa punika,  
ប្រឹក្សាសុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ  
wenang prajuru masadok ring sang ngawe wenang utawi pemerintah.

បុរាណសាស្ត្រ  
Paos 64

៣) ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ

- (1) Tan wenang parilaksana sekadi ring sor.

៤) ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ  
ha tan wenang ngadol miwah ngilikitayang “karang Desa” (PKD)

យាវត្ថុសុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ  
yadiastun sampun dados tegal utawi sawah.

៥) ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ  
na tan wenang ngalah-ngalahang karang utawi tegal, margi, genah

សុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ  
sane sinanggeh suci makadi kahyangan, miwah setra.

៦) ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ  
ca tan wenang ngembahang toya, wit toyan hujan,

ក្រុមប្រឹក្សាសុភវត្ថុសិរ្សក្នុងក្រុមប្រឹក្សាសុភវត្ថុ  
toyan pawaregan lan sapanunggil ipun ke pakarangan utawi

ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ  
tegal anak sios.

៧) ច្បាប់ស្តីពីការងារសាងសង់កំពុងស្រាវជ្រាវ  
ra tan wenang ngentungan lulu, wangken wewalungan, ring

ບລກຕາສູງທະນິທິທນູສສູງນິງພາສີ||  
pekarangan utawi tegal anak sios.

ສາ ທາສິຄັກສູງຕາສູງນິຍາຍພາສີນິທິບລກຕາສູງທະນິ  
ka tan wenang ngentungan tulang manusa, ring pekarangan utawi  
ທິທນູສສູງນິງພາສີ||  
tegal anak sios.

ດາ ທາສິຄັກສິຍາສູງຕາສູງນິຍາຍພາສີນິທິບລກຕາສູງທະນິ  
da tan wenang nanem, nunjel sawan manusa ring pekarangan utawi  
ທິທນຸພາສີນິຍາຍພາສີນິທິບລກຕາສູງທະນິ  
tegal, yadiastun karang inucap pakarangan ngeraga.

ຕາ ທາສິຄັກສິຍາສູງຕາສູງນິຍາຍພາສີນິທິບລກຕາສູງທະນິທິທນຸ  
ta tan wenang makta tanah setra ke pakarangan utawi tegal.

໘) ພາສູງສິສູງທະນິທິທນູສສູງນິງພາສີ||

(2) Yan wenten jadma maparilaksana manut aksara :

(ບາ|ສາ|ສາ|ກາ|ສາ|ດາ|ຕາ) ນິທິທນຸສສູງນິງພາສີ||  
(ha, na, ca, ra, ka, da, ta,) ring ajeng, wenang jadma  
ນິທິທນຸສສູງນິງພາສີນິທິທນຸສສູງນິງພາສີ||  
inucap ngawaliang tanahe sane kambil, ngebet sane kapandem,  
ຕາຍນິທິທນຸສສູງນິງພາສີນິທິທນຸສສູງນິງພາສີ||  
nyampetin sane kaembahin, ngingisirang sane marupa lulu utawi  
ບາສູງສິສູງທະນິທິທນຸສສູງນິງພາສີ||  
wangken wewalungan, tur jadma punika patut kadanda  
ສາສິທິທນຸສສູງນິງພາສີ||  
agung/alit dadandan manut perarem.

໘) ພາສູງສິສູງທະນິທິທນຸສສູງນິງພາສີ||

(3) Yan wenten jadma maparilaksana pamekas manut aksara :

(na, ka, da, ta) sajabaning kadanda manut perarem patut taler  
 (na, ka, da, ta) sajabaning kadanda manut perarem patut taler  
 ngawewehin antuk prayascita utawi caru, agung/alit upacara manut  
 sastra dresta.

ບູຮູ້ທີ 1 ຫຼື  
 Palet 2

ບຶກສິກຊາຍ  
 Indik Setra

ບາບາສີ 1 ຈຸນ  
 Paos65

1 ກຸ່ມບຸກຄົນທີ່ຮູ້ກ່ຽວກັບບຸກຄົນທີ່ມາພາຍໃນ  
 (1) Desa Adat Bindu maderbe setra Hindu sane mawasta setra

ກຸ່ມຍຸງ  
 Gandamayu.

2 ສາຍການທີ່ຮູ້ກ່ຽວກັບບຸກຄົນທີ່ມາພາຍໃນ  
 (2) Sajabanin setra taler maderbe sema pakinsan ring pertiwi.

3 ກຸ່ມບຸກຄົນທີ່ຮູ້ກ່ຽວກັບບຸກຄົນທີ່ມາພາຍໃນ  
 (3) Krama Desa Adat Bindu patut nitenin karesikan,  
 ສາຍການທີ່ຮູ້ກ່ຽວກັບບຸກຄົນທີ່ມາພາຍໃນ  
 kasrian ring setra lan sema, miwah nitenin tata kerthaning ring setra.

4 ທາງການທີ່ຮູ້ກ່ຽວກັບບຸກຄົນທີ່ມາພາຍໃນ  
 (4) Tata Kerthaning ring setra luwire :





១១ យាត្រាត្រីត្រីត្រាតបិសយុត្តយនិវិសា  
១១

(5) Yan wenten wit taru kapikayun mayanin ka pisaga,

ប្រាជុរុបាតុត្រីត្រាតបិសយុត្តយនិវិសា  
prajuru patut marilaku kadi ring sor.

ហា នាសាងហ្វេនហ្វេនហ្វេនហ្វេន

ha natasang genah ipun.

នា យាសាម្បាយត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

na yan sampun wiakti kapikayun mayanin, makadi wit ipun bah

១១ យាត្រាត្រីត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

sendeh, wit ipun sampun ganjih, bungkilnyane teda tetani,

ហ្វេនហ្វេនហ្វេនហ្វេនហ្វេនហ្វេនហ្វេនហ្វេនហ្វេន

umahin semut, wit ipun sampun padem.

សា ប្រាជុរុបាតុត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

ca prajuru patut niwakin sang nruwenang wit taru punika mangda

កែត្រីត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

ngebah, masengker suwen ipun kalih wuku utawi 14 dina.

រា យាត្រាត្រីត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

ra yan lintang kadi sengker, dereng kalaksanayang, wenang prajuru

និវិសា មាតាដំបូងហ្វេន មាតាដំបូងហ្វេន

nibakang ring sang keberatan ngebah kayu punika, wit kayu punika

បាតុត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

patut katiba ring sangngebah.

១២ យាត្រាត្រីត្រីត្រាតបិសយុត្តយនិវិសា មាតាដំបូងហ្វេន

(6) Yan wenten wit taru dereng utawi sampun wenten penyeken ring

ដំបូងហ្វេន មាតាដំបូងហ្វេន មាតាដំបូងហ្វេន

sang madruwe taru raris taru punika bah wiadin empak,



ທ່ຽວຄຳສືບຕາຍຄູ່ຄອງນິກາມາສິນເມຍທຽບທາງບຸນສິສ  
tur ngenanin wawangunan anak sios, sang madruwe taru punika

ບຸນສິສເພື່ອເຮັດບຸນນິກາມາສິນເມຍທຽບທາງບຸນສິສ  
patut kadanda agung/alit dadandan manut perarem.

໖໑ ພາຍຸສິສທຽບທາງບຸນສິສທາງບຸນສິສທາງບຸນສິສ

(7) Yan wenten jadmā ngebah, notor taru dereng

ທຽບສິສທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
wenten pasubhayan ring sang nyanding, raris mayanin wewangunan,

ບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
patut sang notor utawi sang ngebah kayu punika kadanda agung

ທຽບສິສທຽບທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
alit dadandan manut pararem, tur mrayascita utawi nyarunin genah

ສາຍສາຍສາຍສິສ  
sane kabayanin.

໖໒ ສປສິກທຽບທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ

(8) Sapasira ugi tan wenang nandur tetanduran tan kepatut minakadi

ທຽບສິສທຽບທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
ganja miwah sapanunggilanipun ring palemahan Desa Adat Bindu.

ທຽບສິສທຽບທາງບຸນສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
Pradene wenten tur katangehan, wicarane katur ring pemerintah

ທຽບສິສທຽບທາງບຸນສິສທຽບທາງບຸນສິສ  
utawi kapolisian.



ປຸກທິບບຸກຄົນສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 prade wewalungan punika polih neda wiadin polih ngranjing ring  
 ຕົກສາບທຸນິດສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດ  
 genahe suci sang nruwenang luput ring kaiwangan sajabaning  
 ບິບຸກທຸນິດສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດ  
 ipun patut mrayascita/nyarunin genahe suci manut drestha.

- ອຳ ງຸມສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 (4) Yening wenten wewalungan ngranjing ka genahe suci makadi Pura,  
 ຍິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດພິດ  
 Merajan lan sapanunggilanipun, tan ketut uri, sang nruwenang  
 ບິບຸກທຸນິດສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 wewalungan punika patut kadanda mrascita/nyarunin genahe sane  
 ສາກສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 karanjingan agung/alit upacara manut drestha.
- ອຳ ງຸມສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 (5) Yening wenten wewalungan.ingon-ingon, ritatkala kataban metu  
 ບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດພິດ  
 padem tan sangkaning gumanti, tur wenten saksi sang  
 ສາກສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດພິດ  
 naban patut luput saking kaiwangan.

ບາບິນິດຊິດພິດພິດ  
 Paos 68

- ຕຳ ທາຕະນາຍະສິກາ  
 (1) Tata cara naban luire :  
 ບາ ບິບຸກທຸນິດສິກາບາບິນິດຊິດພິດພິດພິດພິດພິດພິດ  
 ha. Sang naban patut wenten saksi sakirang-kirang ipun kalih diri,

ថ្ងៃបិណ្ឌបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា  
tur wewalungan/ingon-ingon punika

តាមព្រលឹងតាមភិណ្ឌបុត្រាត្រាត្រាត្រាត្រាត្រាត្រា  
kategul/kadedehan kasawenin antuk tetanduran sane karusak saha

ប្រមាណបិណ្ឌបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រា  
pramangkin wewalungan punika kabakta ring prajuru desa.

- គ។ យ៉ាងទៅបិណ្ឌបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រា  
na. Yaning wenten wewalungan/ingon-ingon kataban adina

(24 jam) តាមព្រលឹងតាមភិណ្ឌបុត្រាត្រាត្រាត្រាត្រាត្រា  
(24 jam) tan wenten sane ngangkenin patut wewalungan/  
ភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រាត្រាត្រា  
ingon-ingon punika katur ring pemerintah.

- ឃ។ សាឡាបិណ្ឌបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា  
ca. Salamin wewalungan punika kataban, kagenahang ring prajuru

ភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រាត្រាត្រា  
desa, patut wewalungan/ingon-ingon punika kapiara  
តាមភិណ្ឌបុត្រាត្រាត្រាត្រាត្រាត្រាត្រា  
kawehin neda. Tur kaitung agung/  
ហិណ្ឌុវង្សបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា  
alit pangargan tatedanipun antuk prajuru.

- ង។ សាឡាបិណ្ឌបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា  
ra. Sang nruwenan wewalungan/ingon-ingon sane kataban sajabaning

តាមព្រលឹងតាមភិណ្ឌបុត្រាត្រាត្រាត្រាត្រាត្រាត្រា  
kadanda patut malih ngawewehin naur pangargan tetedannyane.

ច។ ហិណ្ឌុវង្សបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា

(2) Olih-olihan naban

- ហ។ ហិណ្ឌុវង្សបុត្រាភិហិក្ខុកាតាត្រាត្រាត្រាត្រាត្រា  
ha. Dedandan tetabanan kepah tiga, asiki katiba ring prajuru,



១) សហគន្ធិច្បូបច្បូមបិណ្ណមុខត្រូវបង្កើតគ្នាច្បូបច្បូម  
ra. Sahananing leluu patut kapilah manut kawentenannyane leluu  
រូបភាពគន្ធិច្បូបច្បូមហេតុហេតុគន្ធិច្បូបច្បូម  
organik miwah leluu anorganik.

២) សបសិរាឡាច្បូបច្បូមរឹងរាងទាបទៅបញ្ចេញផល  
ka. Sapasira ngutang leluu ring genah tan patut, patut kadanda  
មនុស្សរាបូម  
manut perarem.

៣) ភ័យស្រី

(2) Keasrian.

៤) ភូមិភាគឧត្តរត្បូងច្បូបច្បូមភូមិភាគត្បូងត្បូង  
ha. Desa Adat Bindu kapatut nitenin kaasrian ring trimandala  
ភូមិភាគឧត្តរត្បូងច្បូបច្បូមភូមិភាគត្បូងត្បូង  
Desa miwahring pakubon soang-soang krama.

៥) ប្រជុំប្រជុំច្បូបច្បូមភូមិភាគត្បូងត្បូង  
na. Prajuru patut nitenin tetanduran utawi sarwa sari sane  
បញ្ចេញផលភូមិភាគឧត្តរត្បូងច្បូបច្បូម  
patut katandur ring Desa Adat.

៦) ភូមិភាគត្បូងត្បូងច្បូបច្បូមភូមិភាគត្បូងត្បូង  
ca. Soang-soang krama patut nandur sarwa sari ring sanggah/merajan,  
ភូមិភាគត្បូងត្បូងច្បូបច្បូមភូមិភាគត្បូងត្បូង  
ring natah miwah ring amal-amal pekarangan.

៧) ភូមិភាគត្បូងត្បូងច្បូបច្បូមភូមិភាគត្បូងត្បូង  
ra. Krama sane piwal nenten ngelaksanayang karesikan lan kaasrian ring  
បញ្ចេញផលភូមិភាគត្បូងត្បូងមនុស្សរាបូម  
pakarangannyane, patut kadanda manut perarem.

ສັຕຖຸລາ  
SARGAH VII

ວິສາກນາຍິເລຊາ  
WICARA LAN PAMIDANDA

ບູຮຸ້ງ  
Palet 1

ບິຊິສາ  
Indik wicara

ບາບາລາ  
Paos70

໑) ມາລບິລິຍາບາມິສູລາທິຍຸງສິວິສາກິງາທາ

(1) Sane wenang maosin makadi mutusang wicara ring desa

ເອເລຊາບິຕິງຸງສິວິສາບາບາທາ

Adat Bindu inggih punika prajuru Desa

ເອເລຊາບາບາລາທາ

Adatkesarengin Kertha Desa.

໒) ວິສາກາບາລາບາບາມິສູລາທິຍຸງສິວິສາກິງາທາ

(2) Wicara sane kabawosan inggih punika wicara sane mawit saking

ບາບາລາບາບາທາມາລາທິຍຸງສິວິສາບາບາທາ

parilaksana krama desa sane nungkasin daging awig-awig utawi

ບາບາລາ

Perarem.

໓) ມາລາທາບາບາລາບາບາມິສູລາທິຍຸງສິວິສາກິງາທາ

(3) Sane kanggen nepasin wicara wantah uger-uger tri pramana

(ឧត្តិសាសនា បុគ្គលិក ឬ ឯកសារ) ជាភស្តុតាង បញ្ជាក់ ឲ្យ បាន ។  
(bukti, saksi, lan ilikita) sane nepek ring Catur drestha.

**បញ្ជី ២**

**Palet 2**

**ហិក្ខុវាយបាយ**

**Indik Bhaya lan Dusta**

**ហុបាយសិល្បៈ**

**Paos71**

៧១ កាសតាសាស្ត្រ ធម្មប្បិក្ខារៈ

(1) Bacakan panca bhaya luire :

ហ១ ភីហិវាយ (បូបូតិ) ។

ha Geni Bhaya (puun).

ន១ ឆៃវាយ (ភីមហិកាតិ រាមាមាវាស្តិមរុសបត្តិបូតិ) ។

na. Artha bhaya (kemalingan, karampok miwah sapanunggil ipun).

ស១ គិបាយ (នាយតិ មិមរុសបត្តិបូតិ)

ca. jiwa Bhaya (kamuk, miwah sapanunggil ipun).

រ១ តាយាយ (ហាយតិ ភីមាមាវាស្តិបូតិ) ។

ra. Toya Bhaya (anyud, katiben blabar agung).

ន១ មិហិវាយ (នាយតិ) ។

ka. Setri Bhaya (kapalagandang).

៧២ មហិវាយ ភីមាមាវាស្តិបូតិ

(2) Sapasira ugi krama desa kahanan wiadin manggihin sang

នាយតិ មិមរុសបត្តិបូតិ រាមាមាវាស្តិបូតិ ភីមាមាវាស្តិបូតិ ។

kahanan bhaya patut mapitulung nyuwarayang kulkul manut tata tetepakan ipun.



ບາບສາມາດ  
Paos72

໗໑ ຍາມິນລາງມາລາລາ

(1) Maling lan merusak.

໗໒ ພາງຊື່ຊູຍິຍາມິບູນິກຸມສິມາດາກາລິກາທ

ha. Yan wenten jadma memaling wiadin ngerusak ring sajeroning Desa

ຜາຍຸນິກຸມສິມາດາກາລິກາທ

Adat Bindu, prade memaling utawi ngerusak upami

ຍາມິນລາງມາລາລາ (ມາງຊື່ນິກຸມສິມາດາກາລິກາທ)

mapengarga Rp.100.000,- (satus tali rupiah) prajuru desa wenang

ນິບາກິນດາດາສາວິຕນິເລປິງລິມາ

nibakin danda saka wit nikel ping lima.

໗໓ ງາລິກາກາຍນິກຸມສິມາດາກາລິກາທ

na. Yening barang malingan magenah ring genah sinanggeh suci

ຍິລາຍນິກຸມສິມາດາກາລິກາທ ຍິລາຍນິກຸມສິມາດາກາລິກາທ

merajan, miwah sapanunggil ipun, sajabaning maling punika keni,

ກາດາດາປາຕຸຕາລີເກນິປາງສາກາມາຣຸປາປາຣາຍາສິຕາ

kadanda patut taler keni pangaskara marupa prayascita

ບາງຊື່ຊູຍິຍາມິບູນິກຸມສິມາດາກາລິກາທ

utawi macaru agung/alit upakara manut drestha.

໗໔ ພາງຊື່ຊູຍິຍາມິບູນິກຸມສິມາດາກາລິກາທ

ca. Yan wicara kadi ring ajeng, sampun polih pamutus saking

ບົຍນິກຸມສິມາດາກາລິກາທ ບົຍນິກຸມສິມາດາກາລິກາທ

pemerintah utawi pengadilan negeri, jadma maling inucap luput ring

ດາດາດາປາຕຸຕາລີເກນິປາງສາກາມາຣຸປາປາຣາຍາສິຕາ

dadandan panikelan, kewala keni pangaskara prayascita utawi

ບລາງສາ  
pacaruan.

- ໘) ບຸບບາຄູນຄູອາດິບຄິລິນຄວາງຮູ້ບຸນິຍົມສາດິກິ
- (2) Pahpahan dadandan utawi panikelan patut kepah lima sekadi ring

ກຸມວິະ

sor :

ບາ ມີຄຽງບາຄິບາບາບິນຸສາບິນຸທຽຍສາ

ha. Sang nruwenang polih kalih duman.

ສາ ປຽກຽງບາຄິບາບາບິນຸທຽຍສາ

na. Prajuru mutusang polih a duman.

ສາ ກຸທາດອາດາວິກຸທາດາບາບິນຸສາບິນຸທຽຍສາ

ca. Desa Adatutawi desa polih kalih duman.

ບາຕາໂຕ

Palet 3

ບິນິສາຍິລາວິ

Indik Pamidanda

ບາບາລາໂຕ

Paos73

ກາ ກຸທາດອາດາວິຄິບິລິບິລິລາວິ

- (1) Desa Adat wenang niwakang pamidanda ring

ບັດກຸທາດອາດາວິລິລິບິ

warga desa sane sisip.

໘) ບິນິສາຍິລາວິບິນິສາຍິລາວິບິນິສາຍິລາວິ

- (2) Paniwak danda inucap kemargiang olih Bendesa Desa Adat.

ក្លា កាសហានាមិឃ្លាសាតាតាហាហាស្រីឃ្លាប្រិកា

(3) Bacaan pamidanda sane kabaos tri danda luire :

ហា ឆែមឃ្លាថ្ងៃក្រិប្រិឃ្លាហាត្រាត្រា

ha. Artha danda, teges ipun kadanda antuk jinah.

នា ឆែមឃ្លាថ្ងៃក្រិប្រិឃ្លាហាត្រាត្រាត្រាត្រា

na. Dewa danda, teges ipun kadanda antuk pangaskaran utawi

ក្រិប្រិឃ្លា

bebanten.

នា ឆែមឃ្លាថ្ងៃក្រិប្រិឃ្លាសាតាតាហាហាស្រីឃ្លាប្រិកា

ca. Jiwa danda, teges ipun kasepekang ring banjar utawi desa,

តាប្រិឃ្លាត្រាត្រាត្រាត្រាត្រា

kapatut ipun nunas pangampura ring paruman desa.

៣ ឆែមឃ្លាប្រិឃ្លាត្រាត្រាត្រាត្រាត្រាត្រា

(4) Artha Brana pamidanda, ngranjing dados druwen Desa Adat.

ហាហាស្រីឃ្លា

Paos 74

ក្លា ប្រាហាប្រិឃ្លាត្រាត្រាត្រាត្រាត្រាត្រា

(1) Prade wenten krama patut ngamedalang papeson minakadi jinah

តាប្រិឃ្លាត្រាត្រាត្រាត្រាត្រាត្រា

lan sapanunggilan ipun sampun lintang ring panamaya taler dereng

តាប្រិឃ្លាត្រាត្រាត្រាត្រាត្រាត្រា

ngamedalang, keni danda nikel saka wit apisan.

ក្លា តាប្រិឃ្លាត្រាត្រាត្រាត្រាត្រាត្រា

(2) Risampune keni danda panikelan mawaneng malih asangkepan taler

ທາຊຸບຸ້ນິລິສາກຍາຕາ  
tan naur, wenang karampag.

໘) ທາທາສາກຍາຕາລິສາກຍາຕາ

(3) Tata cara ngerampag kadi ring sor:

໙) ກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

ha. Rikala prajuru ngmargiang rarampagan,

ປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

patut kasarengin antuk krama banjarutawi krama Desa  
ເມດາຕາ

Adat.

໑) ສາທາສາກຍາຕາລິສາກຍາຕາລິສາກຍາຕາລິສາກຍາຕາ

na. Sane karampag pinih riyin, marupa ubuh-ubuhan minakadi

ປາເມຍາຕາລິສາກຍາຕາລິສາກຍາຕາລິສາກຍາຕາ

ayam, bawi, sampi, lan sapanunggilan ipun.

໒) ພາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

ca. yan prade kirang, wenang malih prabot utawi

ປາລິປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

palinggihan mekadi timpas, kandik, lan sapanunggil ipun,

ສິກາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

sepeda utawi sepeda motor.

໓) ພາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

ra. Yan prade kantun kirang, wenang malih papayonan sane

ຍິລິສາກຍາຕາລິສາກຍາຕາລິສາກຍາຕາລິສາກຍາຕາ

mentik ring karangan ipun utawi ring tegal ipun.

໔) ພາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

ka. Yan prade taler kantun kirang, kawentenang paitungan sios.

໑) ປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາຕາກິລາປາຊຸຣາງາງາ

(4) Prajuru mangda masangke, sahananing sane karampag mangda

ສາຍໂຕສູງກາລິນິດື່ງກາລິນິດສາຍໂຕສູງກາລິນິດ  
katebus sajeroning pitung dina saking dinane karampag.

໑) ພາຍສູງລິນຊັງກິນສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
(5) Yan sampun lintang ring panamaya dereng taler katebus, sahananing  
ສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
sane karampag wenang kaadol tur kawentenan palelangan ring ajeng  
ສາຍໂຕສູງກາລິນິດ  
krama Desa Adat.

໒) ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
(6) Panawahan sane kajegang, wantah penawahan sane pinih ageng.

໓) ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
(7) Yan prade barang-barang ipun durus langkungan ring utangnyane,  
ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
patut jinah sane langkungan kawaliang ring sang madrue barang.

ບາບວາສິນ໑  
Paos 75

໔) ສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
(1) Sane tan dados karampag luire :

໖) ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
ha. Prabot pangratengan minakadi : panci, kompor,  
ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
lan sapanunggilan ipun.

໗) ພາຍສູງກາລິນິດສາຍໂຕສູງກາລິນິດສາຍໂຕສູງກາລິນິດ  
na. Prabot macacul sawah minakadi : arit, tambah,

ນຮຽນບຮຽນຕື່ມີປຸງສີ  
lan sapanunggil ipun

ສາ ຕາກນບສຍຸຕາສູນິຮຸບຕາສລາບາຍບາສີ

ca. Bale pasayuban wiadin wawangunan paumahan.

ກາ ຍິກາຄູ່ບຸບຕາຕູຍິກາຄູ່ນຮຽນບຮຽນຕື່ມີປຸງສີ

ra. Merajan miwah pengangge merajan lan sapanunggil ipun.

ສ່າຕາຮາຮາ

SARGAH VIII

ບຸກບຸກສຸທອນບຸກບຸກບຸກບຸກບຸກບຸກ

PADRUWEN DESA ADAT LAN UTSAHA DESA ADAT

ບາບາສີປາ

Paos 76

ກາ ບຸກບຸກສຸທອນບຸກບຸກບຸກບຸກບຸກບຸກ

(1) Padruwen Desa Adat Bindu lan Utsaha Desa Adat Bindu sakadi ring

ກາ

sor :

ບາບາສີປາສຸທອນບຸກ

ha Kahyangan desa luire :

ກາ ບຸກບຸກສຸທອນບຸກບຸກ

1. Pura Desa miwah Bale Agung

ກາ ບຸກບຸກສຸທອນ

2. Pura Puseh.

ກາ ບຸກບຸກສຸທອນ

3. Pura Dalem.

3) ບູກບູຣບເອີ້ນ

4. Pura Prajapati.

4) ບູກເທຍະທຸກາ

5. Pura Dalem Tungkub

5) ບູກບູນຸງຄຸນ

6. Pura Ulun Desa.

6) ບູກຄິຕຸນຍິມບູກາກາຄິເອຍສຽນກິ້

7. Pura Jenggala miwah Pura Beji Tamansari.

ຄ) ກາກນາທະເທຍະທຸກາ

na Bale Desa Adat Bindu.

ສ) ທະນາທຸງເອີມບູນກາບູກນຸງຄຸນ

ca Tanah utawi sawah laba pura lan druwen Desa.

ກ) ກາກນາທະນາທຸງເອີມບູນກາ

ra Karang desa utawi PKD.

ຂ) ລະນີບູນກາ

ka LPD

ດ) ກຸມເອີເອຍເອີມບູນກາສິມິບູນກາສິມິຕາ

da Setra minakadi sema pakinsan miwah setra pangesengan.

ທ) ຕຸນຍະທຸກາເອີເອຍເອີມບູນກາສິມິບູນກາສິມິຕາ

ta lelanguan minakadi tetabuhan lan ilen-ilen padruwen Desa luire

໑) ກຸນທະນາທຸງ

1. gong abarung.

2) ຕິງຄຸນທະນາທຸງ

2. geguntangan abarung.

3) ທະນາທຸງ

3. angklung abarung.







ສຽງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ  
Kukul pura utawi kukul pajenengan katepak rikalaning dewa yadnya

ອັດສຽງສູນ-ອີ

tetepakan nyane nung-ting.

3. ທາງອັດສຽງສູນບຸກບຸງ

3. Tabuh tatepakan kukul desa.

ບາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

ba. atulud lamban, tatenggeran tedun ngayah utawi parum.

ນາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

na. lamban utawi ngambat, tatenggeran urung mekarya/ngayah.

ສາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

ca. tigang klentungan tatenggeran rare lanang embas, kalih

ສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

klentungan, tetenggeran rare istri embas.

ກາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

ra. atulud lambat nunggu tigang klentungan, tetenggeran kelayu

ສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

sekaran utawi padem.

ສາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

ka. bulus atulud nung-ting, tatengeran ngerorod utawi kicalang daa.

ດາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

da. bulus atulud tatenggeran kemalingan utawi kicalang

ທາ ທາງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

ta. bulus atulud lamban kirang langkung limang menit,

ອັດສຽງສູນບຸກບຸງອັດສຽງສູນບາດິລັຕາສູນອັດສຽງສາມສິງຄາບພູ

tatenggeran katiban geni bhaya, toya bhaya miwah sapanunggil ipun.









ບາງບາສິບໜຶ່ງ

Paos82

ບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່

Pawangunan Wawidangan Panepining Desa Adat

ຍາມທີ່ບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 Mapan kawentenan Desa Adat Bindu genahnyane nepek ring Desa Adat  
 ມີບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 siosan sane wenten ring wewidangan Desa Adat Sigaran, Desa Adat  
 ມີບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 Lambing lan Desa Adat Tingas, nika mawinan ritatkala ngelaksanayang  
 ບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 pawangunan wewidangan penepinang Desa Adat patut kawentenan  
 ບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 paungu lan masadok ripantaraning Desa Adat sane genahnyane nepek  
 ຍາມທີ່ບາງບາສິບໜຶ່ງບໍລິເວນພື້ນທີ່ພື້ນທີ່ພື້ນທີ່  
 mangde state rajeg paras paros risajeroning kakuwuban Desa Adat.

សំពៅ

SARGAH XI

ច្បាប់សំណុំច្បាប់

TATA PAKILITAN

ប្រតិទិនបុរេនិរុទ្ធសាស្ត្រ

PRAKERTI MIWAH MAJELIS DESA ADAT

បញ្ជី

Palet 1

ច្បាប់សំណុំច្បាប់សំណុំច្បាប់

Tata Pakilitan Prakanti Desa Adat

បញ្ជី

Paos 83

ក្រុមប្រឹក្សាស្ថាប័នសំណុំច្បាប់សំណុំច្បាប់  
 Desa Adat Bindu sane megenah ring Desa Mekar bhuwana Kecamatan  
 សំណុំច្បាប់សំណុំច្បាប់សំណុំច្បាប់សំណុំច្បាប់  
 Abiansemal, Kabupaten Badung Provinsi Bali stata mautsaha nangun  
 ប្រតិទិនបុរេនិរុទ្ធសាស្ត្រសំណុំច្បាប់សំណុំច្បាប់  
 prakanti becik ring pagubugan Desa Adat siosan sane wenten ring  
 ប្រតិទិនបុរេនិរុទ្ធសាស្ត្រសំណុំច្បាប់សំណុំច្បាប់  
 wewengkon Desa Adat Bindu yadian ring Desa Adat sane wenten ring  
 ប្រតិទិនបុរេនិរុទ្ធសាស្ត្រសំណុំច្បាប់សំណុំច្បាប់  
 wewidangan Desa Merka Bhuwana.











កិច្ចការប្រជាជន  
Bendesa Adat Bindu

ហិក្ខុនិកាយនិយមន័យ  
I Gusti Nyoman Suastawa, SE.AK



ប្រតិភូ  
Panyarikan

ហិក្ខុនិយមន័យ  
I Wayan Sutami

បេតិកភណ្ឌ  
Petajuh

ហិក្ខុនិយមន័យ  
I Gusti Made Oka Mustika



បេតិកភណ្ឌ  
patengen

ហិក្ខុនិយមន័យ  
Drs. I Wayan Darta, M.Si

បេតិកភណ្ឌ  
Pangrampih

មតិយុទ្ធសាស្ត្រប្រជាជន  
Majelis Desa Adat (MDA)  
ក្រុងបាឌុង  
Kabupaten Badung  
កិច្ចការប្រជាជន  
Bendesa Madya



ហិក្ខុនិយមន័យ  
Drs. I Nyoman Sujapa, S.Pd.,M.Pd.H

មតិយុទ្ធសាស្ត្រប្រជាជន  
Majelis Desa Adat (MDA)  
តំបន់ប្រតិភូ  
Kecamatan Abiansemal  
កិច្ចការប្រជាជន  
Bendesa Alitan



ហិក្ខុនិយមន័យ  
Drs. I Made Kupasada, M.Pd.

සහභාගී

Saha Uning

එහි බලපෑම පවත්වාගෙන යාම පිළිබඳව

MAJELIS DESA ADAT PROVINSI BALI

ආචාර්ය.....

Nomor : 0005/AWG-K/MDAP/III/2024

ගනුදෙනු.....

Tanggal : 18 Maret 2024.....

ඒකාග්‍රී

Bendesa Agung

ඒකාග්‍රී

Ida Panglingsir Agung Pura Sukehet



පරාමාර්ථ

Panyarikan Agung

ඒකාග්‍රී

I Ketut Sumarta

නිවැරදිව

Telah Dicapatkan

පනවනු ලබන

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

ගනුදෙනු.....

Tanggal : 6 Mei 2024.....

ආචාර්ය/...../33/ආචාර්ය/.....

Registrasi Nomor : A/0005/0486/023/04/DPMA/2024

**ບົດຮຽນສາກຊ່ວຍບຸກຄົນມີພິການທາງຕາ**

**Penjelasan Nomor Registrasi DPMA:**

ຊຳ ະ ກາລັດຂັ້ນຕົ້ນ

A/ =Kode Awig-Awig

ຖບ/ ະ ກາລັດບກບຸຢາ

P/ =Kode Pararem

໑໑໑໑ ະ ກາລັດບຸກຄົນມີພິການທາງຕາ (ຂໍ້ກຳລັງສາກຊ່ວຍ)

1111/ =Nomor urut registrasi dengan angka 4 digit ,(dikosongkan)

໑໑໑໑ ະ ກາລັດທາງເຂດທຳມະດາ (ມີສູນສຳນຸກຊ່ວຍ)

2222/ =Kode Desa Adat dengan angka tiga digit (sesuaikan dengan kode kecamatan)

໑໑໑/ ະ ກາລັດທາງເຂດທຳມະດາ (ມີສູນສຳນຸກຊ່ວຍ)

333/ =kode kecamatan dengan angka tiga digit (sesuaikan dengan kode kecamatan)

33/ ະ ກາລັດທາງເຂດທຳມະດາ/ກາລັດທາງເຂດທຳມະດາ (ມີສູນສຳນຸກຊ່ວຍ/ກາລັດ)

44/ =kode kabupaten/Kota dengan angka dua digit (sesuaikan dengan kode kab/kota)

໑໑໑໑ ະ ກາລັດຂັ້ນຕົ້ນທາງຕາ

DPMA/ =kode dinas dengan tingkatan DPMA

໑໑໑໑ ະ ທາງເຂດທຳມະດາ (ມີສູນສຳນຸກຊ່ວຍ)

202... =Tahun Pengeluaran nomor reggistrasi (sesuaikan dengan tahun pendaftaran)

ភ្នំបំបែកខេត្តកោះកុង

Lepitan : 1

រៀបចំគម្រោងប្រតិបត្តិការស្រែចម្ការ

Rincikan Sawah, Tegal Palaba Pura

ភូមិសាស្ត្រស្រែចម្ការ

Desa Adat Bindu

ល.រ	ឈ្មោះស្រែចម្ការ	ល.រ.ប៊ិប៊ី	ល.រ.ប៊ិប៊ី	ថ្នាក់	ផ្ទៃក្រឡា	ភូមិ
No.	Sawah Tegal	No. Pipil	No. Persil	Kelas	Jebar Are	Genah
០១	ស្រែចម្ការ Sawah Laba ភូមិស្រែចម្ការ Pura Desa	៧៧	២១៤៧	III	៣១,២	ភូមិស្រែចម្ការ Munduk Gaga ភូមិស្រែចម្ការ Subak Gaga
០២	ស្រែចម្ការ Sawah Laba ភូមិស្រែចម្ការ Pura Dalem	៧៧០	៧១៤៧	III	១៣	ភូមិស្រែចម្ការ Munduk Gaga ភូមិស្រែចម្ការ Subak Gaga
០៣	ស្រែចម្ការ Sawah Laba ភូមិស្រែចម្ការ Pura Dalem	-	៧៣១៤៧	III	២០	ភូមិស្រែចម្ការ Munduk Gebang ភូមិស្រែចម្ការ Subak Tanah Yeng
០៤	ស្រែចម្ការ Sawah Laba ភូមិស្រែចម្ការ Pura Dalem	៧៧៨	២៣១៤៧	II	១៣	ភូមិស្រែចម្ការ Munduk Payaman ភូមិស្រែចម្ការ Subak Gaga
០៥	ភូមិស្រែចម្ការ Tegal Laba ភូមិស្រែចម្ការ Pura Dalem	២៥៤	-	III	៤៩	ភូមិស្រែចម្ការ Desa Adat Bindu

•) សម្រាប់សិប្បកម្មស្រែចម្ការស្រែចម្ការស្រែចម្ការស្រែចម្ការស្រែចម្ការស្រែចម្ការស្រែចម្ការ

\* ) Sawah pesilur genah SD Inpres (SD N 3 Mekar Bhuana) ring Bindu.

ភ្នំបំបែកខេត្តកោះកុង



Lepitan : 2

ປູ່ບໍ່ອາລາບຕາງກອນຊຸມິກາວິທີ  
**PRAWARTAKA PANYURATAN AWIG-AWIG**  
 ງາດາດອາດາບິນດູ  
**DESA ADAT BINDU**

---

- ມາ ບອກຊື່ອບຕາງີ ະຕິກຊອດອາດາບິນດູ  
 ha. Penanggung Jawab : Bendesa Adat Bindu
- ສາ ບິອາກຸມອາດາງີ ະປຸກຸກຸກຸກອາດາບິນດູ  
 na. Penasehat. : Prajuru Desa Adat Bindu.
- ບຍຸສຸສາ ະບິອາກຸກຸກຸກອາດາບິນດູ  
 ca. Pemucuk : I Made Poniman, SH.M.Si
- ບິກາກາກິອາດາງີ ະບິກຸສິຕຸກຸກຸກອາດາບິນດູ  
 Penyarikan : I Gusti Ngurah Adi Kusuma
- ກາ ມຸສິກາອາດາບິນດູ  
 ra. Sukreta Tata Parahyangan.
- ງາດາດອາດາບິນດູ ະບິກຸສິຕຸກຸກຸກອາດາບິນດູ  
 Koordinator : I Gusti Made Rai Kardita, SE
- ມາກຸກຸກອາດາງີ ະ  
 Anggota :
- ຕາບິນດູວິສນາ  
 1. I Wayan Wisna
- ຕາບິນດູສຸກາດາ  
 2. I Ketut Sukadana
- ຕາບິນດູຕຣີນາ  
 3. I Wayan Tresna
- ອາບິອາກຸກຸກອາດາບິນດູ  
 4. I Made Rai Sudarsana

១. ហិរ្យស្តិរ្យាធិបតី

5. I G.A. Gd.Agung

៤. ហិរ្យស្តិរ្យាធិបតី

6. I Putu Arya Widana

គ. មិរ្យាតាបាវង្សា

Ka. Sukreta Tata Pawongan

កូរដិណាត៍ : ហិរ្យស្តិរ្យាធិបតី

Koordinator : Ir. I Made Sunarta

សមាជិក : ហិរ្យស្តិរ្យាធិបតី

Anggota : 1. I Gusti Ngurah Gede Bagiada,SH

២. ហិរ្យស្តិរ្យាធិបតី

2. I Nyoman Sumita

៣. ហិរ្យស្តិរ្យាធិបតី

3. I Wayan Adi Gunawan

៤. ហិរ្យស្តិរ្យាធិបតី

4. I Ketut Lana

៥. ហិរ្យស្តិរ្យាធិបតី

5. I Wayan Widia

៦. ហិរ្យស្តិរ្យាធិបតី

6. I Gusti Putu Arna

ឃ. មិរ្យាតាបាវង្សា

da. Sukreta Tata Palemahan

កូរដិណាត៍ : ហិរ្យស្តិរ្យាធិបតី

Koordinator : I Wayan Teler,ST.M.Si

សមាជិក : ហិរ្យស្តិរ្យាធិបតី

Anggota : 1. I Gusti Nyoman Arnawa,SE

២. ហិរ្យស្តិរ្យាធិបតី

2. I Wayan Rudin

៣. ហិរ្យស្តិរ្យាធិបតី

3. I Gusti Putu Putra Winaya

໔. ວິໄສທັດກຸງກຸງພິມພະລາ

4. I Gusti Ngurah Budiawan

໕. ວິໄສທັດກຸງກຸງ

5. I Ketut Mudra

໒. ວິໄສທັດກຸງກຸງພິມພະລາ

6. I Gusti Putu Sudana, S.Pd

ຕູ້ປິ່ນຕູ້  
Lepitan :3

“ປິ່ນຕູ້ປິ່ນຕູ້  
“Piagam indik wates desa adat Bindu”

“Piagam indik wates desa adat Bindu”

ປິ່ນຕູ້ປິ່ນຕູ້  
Desa adat Bindu wawidangannyane mawates nyatur Desa:

Desa adat Bindu wawidangannyane mawates nyatur Desa:

- ປາ ມິ່ນຕູ້ປິ່ນຕູ້ ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 ha Sisi Kangin: Sisi Kauh palemahan Subak Gaga munduk payaman lan  
 ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 munduk Sigaran, miwah telabah Batang Buah utawi  
 ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 pangkung Sigaran.
- ຄາ ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 na Sisi Kelod :Sisi Kaler Palemahan desa adat Sigaran, Pangkung  
 ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 Tingas, miwah sisi kaler Desa Adat Tingas.
- ສາ ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 ca sisi Kauh : Telabah Yeh Ketipat, Sisi Kangin palemahan munduk  
 ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 Gebang subak Tanah Yeng miwah telabah Tanah Yeng.
- ກາ ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 ra sisi Kaler :Sisi kelod Palemahan Subak Gaga munduk Bija,  
 ມິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້ປິ່ນຕູ້  
 munduk Payaman lan munduk Sigaran.

චරිතමාලිකා සභාව (18 වැනි වැනි වැනි)

# MAJELIS DESA ADAT (MDA)

ආගමන මණ්ඩලය

## PROVINSI BALI

රාජ්‍ය සේවා මණ්ඩලයේ සිටින චරිතමාලිකා සභාව, ආගමන මණ්ඩලය

SEKRETARIAT : GEDUNG LILA GRAHA MAJELIS DESA ADAT PROVINSI BALI  
රජයේ සේවා මණ්ඩලයේ සිටින චරිතමාලිකා සභාව, ආගමන මණ්ඩලය  
JALAN COK. AGUNG TRESNA NOMOR 67, DENPASAR. TELEPON 081338719803  
EMAIL: [mda.provbali@gmail.com](mailto:mda.provbali@gmail.com)



## SURAT KETERANGAN

NOMOR : 0005/AWG-K/MDAP/III/2024

Dengan ini disampaikan *Awig-Awig* Desa Adat sebagai berikut:

Desa Adat : Bindu  
Kecamatan : Abiansemal  
Kabupaten : Badung  
Nomor : -  
Tentang : **AWIG- AWIG DESA ADAT BINDU.**

Sesuai Berita Acara yang dilampirkan bahwa proses *Panyuratan Awig-Awig* dimaksud sudah sesuai dengan mekanisme yang berlaku di Desa Adat bersangkutan, untuk *Awig-Awig* ini sudah dapat diregistrasi.

Demikian untuk dapat dipergunakan sebagaimana mestinya.

Bali, 18 Maret 2024

### MAJELIS DESA ADAT (MDA) PROVINSI BALI

*Bandesa Agung,*

Ida Pangelingsir Agung Putra Sukahet

*Panyarikan Agung,*

I Ketut Sumarta



**DESA ADAT BINDU  
DESA MEKAR BHUANA KECAMATAN ABIANSEMAL  
KABUPATEN BADUNG**

**BERITA ACARA**

***PASANGKEPAN DESA" PARUMAN BUDHA UMANIS "***

**NOMOR : 45/DAB/IV/2023**

Pada hari Rabu, tanggal 5(lima) bulan April tahun dua ribu dua puluh tiga bertempat di Wantilan Desa Adat Bindu Kecamatan Abiansemal Kabupaten Badung Pada Pukul 19.00 WITA, diselenggarakan *pasangkepan* desa adat dengan agenda penetapan awig-awig Desa Adat Bindu yang dihadiri oleh 150 orang terdiri dari krama ngarep dan krama suka duka, sebagaimana daftar hadir terlampir; dan setelah pemaparan awig-awig Desa Adat Bindu, maka paruman secara musyawarah mufakat mengambil Keputusan sebagai berikut :

1. Menyetujui rancangan Awig-awig Desa Adat Bindu yang disampaikan oleh Prajuru untuk di sahkan menjadi Awig-awig Desa Adat Bindu;
2. Menugaskan prajuru desa adat Bindu untuk menyampaikan hasil paruman Budha Umanis ini kepada Majelis Desa Adat untuk mendapatkan legalitas sebagaimana mestinya;
3. Menugaskan prajuru desa adat Bindu untuk mendaftarkan Awig-awig Desa Adat Bindu kepada Dinas Pemajuan Masyarakat Adat (DPMA) untuk mendapatkan nomor registrasi;
4. Menyampaikan kepada Krama Desa Adat Bindu apabila nantinya awig-awig telah mendapatkan legalitas dan nomor registrasi pendaftaran awig-awig, sehingga awig-awig dapat dinyatakan berlaku.

Demikian Berita Acara ini dibuat dan disepakati untuk melengkapi dokumen pengesahan awig-awig oleh MDA Propinsi Bali

Sabha Desa Adat Bindu

I Made Poniman



Bendesa Adat Bindu

I Gst Nyoman Suastawa